



# បេឡាជាតិរបបសន្តិសុខសង្គម

## National Social Security Fund

ព្រឹត្តិបត្រព័ត៌មាន

ប.ស.ស ឆ្នាំទី០៣ លេខ០៤ ឆ្នាំ២០១៤



បាណសន្តិសុខប្រាក់ចំណូល

លើកកម្ពស់ស្ថិរភាពសង្គម

រួមចំណែកកាត់បន្ថយភាពក្រីក្រ



អ្នកមានជ័យអ្នកក្រ

អ្នកមានសុខភាពល្អជ័យអ្នកឈឺ



សេវាសម្របសម្រួល

24/7

Hot-line: 1286

អាសយដ្ឋាន: អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទូរស័ព្ទ: (០២៣) ៨៨ ២៤ ៣៤ / ៩៩ ៨៤ ១៧ (០២៣) ៩៩ ៨៤ ១៨ / ៩៩ ៨៤ ១៩

Website: [www.nssf.gov.kh](http://www.nssf.gov.kh) E-mail: [info@nssf.gov.kh](mailto:info@nssf.gov.kh)

# សូមគោរពប្រសិទ្ធពរណ៍យ បវរស្នងស្តី មហាប្រសើរ ដូនចំពោះ

ឯកឧត្តមបណ្ឌិត អ៊ុក សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

អបអរសាទរក្នុងឱកាស ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ

ឆ្នាំមី ឆស័ក ពុទ្ធសករាជ ២៥៥៨ គ.ស ២០១៤



សូមគោរព និងប្រសិទ្ធពរណ៍យដូន

ឯកឧត្តមបណ្ឌិត អ៊ុក សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី ទទួលបាននូវវិបុលសុខគ្រប់ប្រការ

សុភមង្គលគ្រប់ទិសទី និងប្រកបដោយពុទ្ធពរណ៍យទាំងប្រការ គឺឈុយ វណ្ណៈ សុខៈ ពលៈ

កុំបីឃ្លៀងឃ្លាតឡើយ

គោរពដូនពរពី

ខ្ញុំបាទ អ៊ុក សមវិទ្យា និងភរិយា ព្រមទាំងប្អូនកំណើតនាំ មន្ត្រីបុគ្គលិកទាំងអស់

នៃបេឡាជាតិរបបសន្តិសុខសង្គម

# ប្រតិភាព

ព្រឹត្តិបត្រព័ត៌មានបេឡាជាតិរបបសន្តិសុខសង្គម


- ១. រចនាសម្ព័ន្ធជាត់តាំងបេឡាជាតិរបបសន្តិសុខសង្គម.....០១
- ២. គោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលទាក់ទងនឹងវិស័យសន្តិសុខសង្គម.....០២
- ៣. សេចក្តីថ្លែងអំណរគុណរបស់ជនរងគ្រោះដែលបានទទួលអត្ថប្រយោជន៍ពី ប.ស.ស.....០៤
- ៤. សេចក្តីណែនាំស្តីពីនីតិវិធី នៃការទាមទារការកាលិក.....០៥
- ៥. បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) គឺជាអ្វី?.....០៧
- ៦. កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស).....០៩
- ៧. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (GB) ក្នុងត្រីមាសទី១ឆ្នាំ២០១៤.....១២
- ៨. ការចូលរួមកិច្ចប្រជុំ ASEAN SOCIAL SECURITY ASSOCIATION (ASSA) នៅទីក្រុងរៀងថ្មី ប្រទេសឡាវ.....១៣
- ៩. ដំណើរទស្សនកិច្ចសិក្សានៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម.....១៥
- ១០. ពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ស.ទ.ប.ក).....១៦
- ១១. ការចុះអង្កេតករណីដួលសន្លប់កម្មករនិយោជិតនៅរោងចក្រ WANSHEN CLOTHING (CAMBODIA) Co.,Ltd.....១៨
- ១២. ការចុះអង្កេតករណីដួលសន្លប់កម្មករនិយោជិតនៅរោងចក្រ SHIMANO (CAMBODIA) Co.,Ltd .....១៩
- ១៣. ការចុះអង្កេតករណីដួលសន្លប់កម្មករនិយោជិតនៅរោងចក្រ CRISTAL MATIN (CAMBODIA) Co.,Ltd.....២០
- ១៤. ការចុះអង្កេតករណីដួលសន្លប់កម្មករនិយោជិតនៅរោងចក្រ CAMBO KOTOP Co.,Ltd.....២១
- ១៥. ពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ជ.ក).....២២
- ១៦. កិច្ចប្រជុំពិភាក្សារបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ជ.ក).....២៤
- ១៧. ការប្រជុំជំរុញផ្សាយរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ខេត្តស្វាយរៀង.....២៦
- ១៨. កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.).....២៧
- ១៩. ការចុះបំពេញការងាររបស់ ក.ប.ស.ស. នៅខេត្តក្រចេះ.....២៨
- ២០. សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីវិធីសាស្ត្រទូទាត់ថ្លៃសេវាសុខាភិបាលជាមួយអ្នកជំនាញសុខាភិបាល.....២៩
- ២១. ការប្រជុំពិភាក្សារបស់គណៈកម្មការរៀបចំយន្តការទូទាត់ថ្លៃសេវាសុខាភិបាលសម្រាប់គម្រោងដែលស្ថិតនៅក្រោមបេឡាជាតិរបបសន្តិសុខសង្គម.....៣១
- ២២. ការវាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងាររបស់ជនរងគ្រោះរបស់គណៈកម្មការវេជ្ជសាស្ត្រ...៣២
- ២៣. កិច្ចប្រជុំពិភាក្សា ស្តីពីផែនការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបបធានារ៉ាប់រងសុខភាព....៣៣
- ២៤. វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម...៣៤
- ២៥. ការចុះចែកប័ណ្ណធានារ៉ាប់រងហានិភ័យការងារ នៅខេត្តកំពង់ចាម.....៣៥
- ២៦. ការចុះអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តឧត្តរមានជ័យ.....៣៧
- ២៧. ការប្រារព្ធពិធីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ នៅបេឡាជាតិរបបសន្តិសុខសង្គម.....៣៨
- ២៨. ក្រុមការងារ Hotline.....៣៩
- ២៩. នាទីសុខភាព.....៤០
- ៣០. ទស្សនៈសកល និងបណ្តាំក្រុមងុយ.....៤១
- ៣១. ទំព័រកំសាន្ត .....៤២
- ៣២. បញ្ជីឈ្មោះការិយាល័យ ប.ស.ស តាមបណ្តាខេត្ត/ខេត្ត.....៤៣
- ៣៣. អាសយដ្ឋានមន្ទីរពេទ្យដែលជាដៃគូ របស់បេឡាជាតិរបបសន្តិសុខសង្គម.....៤៥



**រចនាសម្ព័ន្ធព្រឹត្តិបត្រ**  
**ប. ស. ស**

លោក អ៊ុក សមវិទ្យា នាយក ប.ស.ស	
ចាងហ្វាង	លោក ជាន់ ប៊ុនរិទ្ធ
និពន្ធនាយក	លោក ខ្យង ថ័ន្តភាព
និពន្ធនាយករង	លោក ចាយ សំណាង
	លោក ខៀវ ណារ៉េត
លេខានិពន្ធ	កញ្ញា ចាន់ សុវណ្ណ
ផ្នែកកុំព្យូទ័រ	លោក យុន វិចិត្រ
	លោក ពៅ សុវណ្ណារ៉ា

# របស់សម្ព័ន្ធនាយកដ្ឋានបច្ចេកទេសស្តីពីសុខសណ្តាប់



# គោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលទាក់ទងនឹងវិស័យសន្តិសុខសង្គម



គោលនយោបាយ  
“យុទ្ធសាស្ត្រចតុកោណ”  
ដំណាក់កាលទី៣  
របស់រាជរដ្ឋាភិបាលកម្ពុជា  
នីតិកាលទី៥ នៃរដ្ឋសភា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ និងទី២សម្រាប់ផលនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ គឺជាសក្ខីភាព នៃការឈានឡើង របស់កម្ពុជាឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់និងការពង្រឹងស្ថាប័នប្រជាធិបតេយ្យ ការធានាបាននូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីព្រមទាំងកែលម្អជីវភាពប្រជាជន។

រដ្ឋសភានេះ ក៏បង្ហាញឱ្យឃើញផងដែរអំពីការសម្រេចបាន នូវបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជាដែលថា៖ “មុនដំណាច់ទសវត្សរ៍ទីមួយ នៃសតវត្សរ៍ទី២០នេះប្រទេសកម្ពុជា មានបំណងនឹងដណ្តើមកាន់



កាប់នូវជោគវាសនារបស់ខ្លួនឡើងវិញ ឱ្យបានពេញលេញ ហើយដើម្បីក្លាយខ្លួនជាដៃគូពិតប្រាកដ ក្នុងកិច្ចការតំបន់ និងពិភពលោកព្រមទាំងក្លាយខ្លួនជាប្រជាជាតិដែលមានសេរីភាពពិតប្រាកដ និងរួចចាកផុតពីភាពក្រីក្រ”។

ក្នុងខ្លឹមសារនេះយុទ្ធសាស្ត្រចតុកោណ

ដំណាក់កាលទី៣គឺជា “របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច” នៃ “កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា” ដែលផ្តោតទៅលើវិស័យអាទិភាព ជាច្រើនក្នុងនោះក៏មានវិស័យដែលទាក់ទង និងប្រព័ន្ធរបបសន្តិសុខសង្គមផងដែរ។

ត្រង់ចំនុចទី៧នៃមុំទី៣ (ការអភិវឌ្ឍន៍ ទីផ្សារការងារ) នៃចតុកោណទី៣ (ការ អភិវឌ្ឍន៍វិស័យឯកជន និងការងារ) នៃ គោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៥ បានបញ្ជាក់ថា៖ រាជរដ្ឋាភិ បាល នៅបន្តលើកកម្ពស់លក្ខខណ្ឌការ ងារឲ្យកាន់តែប្រសើរឡើង តាមរយៈការ ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និង ច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទ បញ្ញត្តិ នៃច្បាប់ស្តីពីការងារ រួមទាំងការ បន្តគាំទ្រកម្មវិធី “រោងចក្រល្អប្រសើរ” និងការធ្វើឲ្យប្រសើរឡើង នូវបរិយាកាស ទីផ្សារការងារ។ ត្រង់វាក្យខណ្ឌទី១២៤, ១២៥នៃមុំទី៣(ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារ សង្គម) នៃចតុកោណទី៤ (ការកសាង សមត្ថភាព និងការអភិវឌ្ឍន៍ធនធាន មនុស្ស) បានលើកឡើងថា៖ គោលដៅ យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលនីតិ កាលទី៤គឺពង្រឹងប្រព័ន្ធគាំពារសង្គម និង បង្កើតឲ្យមាន ប្រព័ន្ធគាំពារសង្គមផ្លូវការ មួយ សំដៅគាំពារជនក្រីក្រ និងជនងាយ រងគ្រោះ ដែលមិនអាចជួយខ្លួនឯងបាន ដើម្បីទប់ទល់ និងបង្ការសុខភាព, អប់រំ, អសន្តិសុខស្បៀង និងជនចំពាលនៃវិ- បត្តិនានា។ ស្របតាមគោលដៅយុទ្ធសា- ស្ត្រនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវ “យុទ្ធសាស្ត្រជាតិគាំពារសង្គម សម្រាប់ ជនក្រីក្រ និងជនងាយរងគ្រោះឆ្នាំ២០១១ និង២០១៥” សំដៅប្រមូលផ្តុំបណ្តាកម្ម វិធី និងប្រភេទសេវានានាដែលបណ្តាស្ថា ប័នផ្សេងៗ កំពុងអនុវត្តស្ថិតនៅក្នុង ក្របខណ្ឌគាំពារសង្គមតែមួយដើម្បីងាយ ស្រួលដល់ការវិភាគកែទម្រង់ និងកៀរគរ ធនធាន សម្រាប់ការគាំពារសង្គម ទាំង

មូល។ សមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋា ភិបាលសម្រេចបានរួមមាន៖ កម្មវិធីចែក ស្បៀងដល់ជនក្រីក្រ, កម្មវិធីស្បៀងពល កម្ម, កម្មវិធីគាំពារកុមារក្រីក្រឲ្យបានចូល រៀន និងការជួយឧបត្ថម្ភគាំទ្រជនក្រីក្រ ជនងាយរងគ្រោះពិសេសកសិករក្នុង និង ក្រោយពេលមានគ្រោះមហន្តរាយនានា។ ការជួយគាំពារ ដល់កម្មករនិយោជិតក្នុង ពេលមានវិបត្តិហិរញ្ញវត្ថុសកល តាមរយៈ ការផ្តល់មូលនិធិពិសេស សម្រាប់ការ បណ្តុះបណ្តាលវិជ្ជាជីវៈការផ្តល់ឥណទាន សម្រាប់បង្កើតមុខរបរជូន ដល់កម្មករ និយោជិតដែលបានបាត់បង់ការងារ, ការ បង់ជំនួសនិយោជក នូវវិភាគទានហានិ- ភ័យការងារចំនួន ០,០៣% នៃប្រាក់ ឈ្នួលគោលរបស់កម្មករនិយោជិត ដល់ បេឡាជាតិរបបសន្តិសុខសង្គម និងការ ជួយរក្សា ការងារជូនដល់កម្មករនិយោជិត តាមរយៈការផ្តល់ការអនុគ្រោះ ខាងផ្នែក សារពើពន្ធ បន្ថែមមួយចំនួន ដល់រោង ចក្រ វិស័យវាយនភ័ណ្ឌកាត់ដេរ និង ផលិតស្បែកជើង។ ការអនុវត្តមូលនិធិ សមធម៌, ការបង់ថ្លៃជូនសម្រាប់ជនក្រី- ក្រ, ប័ណ្ណសុខភាពបន្តពូជ និងយន្តការ ធានារ៉ាប់រងសុខភាព នៅសហគមន៍ ដោយមានការចូលរួម របស់ដៃគូដែល មានការពាក់ព័ន្ធ។ ការកែលម្អប្រព័ន្ធ សុវត្ថិភាពសង្គម តាមរយៈការបង្កើត បេឡាជាតិរបបសន្តិសុខសង្គម, បេឡា ជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការ ស៊ីវិល, បេឡាជាតិអតីតយុទ្ធជន និងមូល និធិជនពិការ ដោយក្នុងនោះបេឡាជាតិ របបសន្តិសុខសង្គម កំពុងអនុវត្តរបប ធានារ៉ាប់រងហានិភ័យការងារ សម្រាប់ កម្មករនិយោជិត ចំនួនជិត៨សែននាក់

ហើយសេវាផ្តល់ប្រាក់ សោធននិវត្តន៍ សម្រាប់មន្ត្រីរាជការស៊ីវិល, កងកម្លាំង ប្រដាប់អាវុធ, ក្រុមគ្រួសារយុទ្ធជនពលី ត្រូវបានពង្រឹង ដល់គ្រប់រាជធានី-ខេត្ត និងកំពុងប្រើប្រាស់ប្រព័ន្ធធនាគារ ដើម្បី ជំរុញការបើកដោយផ្ទាល់ជូន ដល់សាមី ជន។ ការផ្តល់សម្បទានដីសង្គមកិច្ច និង មរណៈ និងអតីតកងកម្លាំងប្រដាប់ អាវុធ និងការពង្រឹងវិសាលភាពផ្តល់សេវាមីក្រូ- ហិរញ្ញវត្ថុ ដែលកាន់តែមានលក្ខណៈអនុ គ្រោះជូនដល់ប្រជាជន។



**បេឡាជាតិរបបសន្តិសុខសង្គម**  
National Social Security Fund

**សេចក្តីថ្លែងអំណរគុណរបស់ជនរងគ្រោះដែលបាន  
ទទួលអត្ថប្រយោជន៍ពី ប.ស.ស**



ជនរងគ្រោះ លោកស្រី ភាព ឆវីន

**នាងខ្ញុំឈ្មោះ ភាព ឆវីន ជាកម្មករិនិរោធចក្រ  
SHENZHOU (CAMBODIA) Co.,LTD ដែលបានរង  
គ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរពីកន្លែង  
ធ្វើការទៅផ្ទះ។ បន្ទាប់ពីរងគ្រោះថ្នាក់មក គំនារាង  
រោធចក្រ និងក្រុមការងារបេឡាជាតិរបបសន្តិ  
សុខសង្គម បានសហការគ្នាបញ្ជូនរូបនាងខ្ញុំទៅ  
សង្រ្គោះនៅមន្ទីរពេទ្យ។ ប.ស.ស បានខ្ទមគ្រូម្នាក់  
ប្រាក់ប្រចាំថ្ងៃ និងបានចំណាយថ្លៃព្យាបាលសព្វ  
បែបយ៉ាងរហូតដល់នាងខ្ញុំបានជាសះស្បើយ  
ហើយផ្តល់ខ្ទមករណ៍សិប្បនិម្មិត និងជួយចិញ្ចឹម  
នាងខ្ញុំដោយបើកប្រាក់ប្រចាំត្រីមាសដល់នាងខ្ញុំ  
អស់មួយជីវិត។**



# សេចក្តីណែនាំស្តីពីនីតិវិធី នៃការទាមទារតារាសិក

តាមសេចក្តីណែនាំលេខ: ២០/០៩ ប.ស.ស ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៩

## សេចក្តីណែនាំ

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) មានកិត្តិយសសូមជម្រាបជូនដល់នាយក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីក្នុងបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងកម្មករនិយោជិត ទាំងអស់ឱ្យបានជ្រាបថា៖

\* នៅពេលមានគ្រោះថ្នាក់ការងារកើតឡើងលើ កម្មករនិយោជិតត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ឬមន្ទីរ ពហុព្យាបាល ដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស។ លើកលែងតែការសង្គ្រោះបន្ទាន់ ដែលតម្រូវឱ្យទៅព្យាបាល នៅ មន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាលដែលនៅជិតបំផុត រួចហើយត្រូវបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យ ឬមន្ទីរពហុព្យា បាល ដែលចុះកិច្ចសន្យាជាមួយ ប.ស.ស ហើយ ប.ស.ស នឹងធ្វើការទូទាត់សងវិញទៅតាមតម្លៃជាក់ស្តែង ប៉ុន្តែក្នុង ករណីដែលការព្យាបាលនោះធ្វើនៅក្រៅពីមន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាលដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស នោះ ប.ស.ស នឹងទូទាត់តាមតម្លៃ នៃមន្ទីរពេទ្យផ្លូវការដែល ប.ស.ស បានចុះកិច្ចសន្យាជាមួយ។

\* ការយល់ព្រមចំពោះការទាមទារតារាសិកព្យាបាលដែលធ្វើឡើងនៅមន្ទីរពេទ្យ ឬមន្ទីរពហុព្យាបាលផ្សេង ក្រៅពីការកំណត់របស់ ប.ស.ស លុះត្រាតែការទាមទារនោះមានភ្ជាប់មកជាមួយនូវ៖

- សេចក្តីលំអិតអំពីរបៀបស្នាមជនរងគ្រោះ ឬរោគវិនិច្ឆ័យជម្ងឺ
- លទ្ធផលវិភាគវេជ្ជសាស្ត្រ (ពិនិត្យឈាម អេកូ ថត ស្ថាននីរ .....) (បើមាន)
- ការព្យាបាលទាំងអស់ដែលត្រូវពេទ្យបានធ្វើ (GESTE THERAPEUTIQUE)

(សេចក្តីលំអិតការព្យាបាលឧទាហរណ៍៖ ដេរមុខរបួស .....)

- វេជ្ជបញ្ជាចេញដោយគ្រូពេទ្យ (ដោយមានសរសេរឈ្មោះជនរងគ្រោះ, ភេទ, អាយុ, រោគវិនិច្ឆ័យ, ឈ្មោះ និងកំរិតឱសថដែលត្រូវប្រើប្រាស់, ឈ្មោះ និងហត្ថលេខារបស់គ្រូពេទ្យ, កាលបរិច្ឆេទចេញវេជ្ជបញ្ជា)
- វិក្កយបត្រទិញឱសថតាមវេជ្ជបញ្ជាគ្រូពេទ្យព្យាបាល
- វិក្កយបត្រថ្លៃព្យាបាល, ថ្លៃវិភាគវេជ្ជសាស្ត្រ .....ដាច់ដោយឡែកពីគ្នា។

ជាងនេះទៀត បេឡាជាតិរបបសន្តិសុខសង្គម សូមជម្រាបជូនលោក លោកស្រី ជាម្ចាស់ ឬនាយក ឬជាតំណាងសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ដែលបានចុះបញ្ជីក្នុង ប.ស.ស ជ្រាបថា៖



ដើម្បីទទួលបានការកាលិក(អត្ថប្រយោជន៍) សមស្របទៅតាមប្រកាសលេខ ១០៩ កប/ប្រក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៨ ស្តីពីការកាលិកហានិភ័យការងារ និងប្រកាសលេខ ១៤០ កប/ប្រក ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលប្រការ ៧ និងប្រការ ៩ នៃប្រកាសលេខ ១០៩ កប/ប្រក និងប្រកាសលេខ២៣៣ កប/ប្រក ចុះថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីការកែសម្រួល ប្រការ ៨ និងប្រការ ១០ នៃប្រកាសលេខ ១០៩ កប/ប្រក បេឡាជាតិរបបសន្តិសុខសង្គម សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៖

១. ការទាមទារផ្ទៃព្យាបាល ផ្ទៃឱសថ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ ២០១/០៩ ប.ស.ស ចុះថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០០៩។

២. ការទាមទារផ្ទៃបញ្ជូនជនរងគ្រោះ តម្រូវឱ្យមាន៖ លិខិតស្នើសុំ ដែលបញ្ជាក់ចម្ងាយផ្លូវពីទីកន្លែងគ្រោះថ្នាក់ទៅកាន់មូលដ្ឋានសុខាភិបាលដែលបានទទួលសេវាព្យាបាល ព្រមទាំងមធ្យោបាយដឹកជញ្ជូន (ម៉ូតូ រ៉ឺម៉កម៉ូតូ រថយន្ត រថយន្តសង្គ្រោះ បន្ទាន់...)

៣. ការទាមទារផ្ទៃបញ្ជូនសពនៃជនរងគ្រោះដែលបានបាត់បង់ជីវិត តម្រូវឱ្យមាន៖ លិខិតស្នើសុំដែលបញ្ជាក់ចម្ងាយផ្លូវពីកន្លែងគ្រោះថ្នាក់ ឬមូលដ្ឋានសុខាភិបាលទៅកាន់លំនៅដ្ឋានរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិត។

៤. ការទាមទារប្រាក់ឧបត្ថម្ភបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន របស់ជនរងគ្រោះតម្រូវឱ្យមាន៖ លិខិតអនុញ្ញាតចេញពីមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ឬលិខិតអនុញ្ញាតរបស់គ្រូពេទ្យសហគ្រាសតាមការស្នើសុំរបស់ជនរងគ្រោះ ដោយមានការឯកភាពពីនិយោជក ឬតំណាងសហគ្រាស គ្រឹះស្ថាន។

៥. ការទាមទារប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំ (អ្នកកំដរជនរងគ្រោះដែលសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាល) តម្រូវឱ្យមាន៖ លិខិតអនុញ្ញាតចេញពីមូលដ្ឋានសុខាភិបាលដែលសាមីខ្លួនចូលសម្រាកព្យាបាល។

៦. ការទាមទារប្រាក់ឧបត្ថម្ភបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ តម្រូវឱ្យមាន៖ សេចក្តីសម្រេចរបស់គណៈកម្មការវេជ្ជសាស្ត្រ ឬលិខិតវាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍របស់គ្រូពេទ្យផ្លូវការនៃបេឡាជាតិរបបសន្តិសុខសង្គម។


៧. ការទាមទារប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែរក្សា (អ្នកចាំថែរក្សាជនរងគ្រោះនៅក្រៅមូលដ្ឋានសុខាភិបាល ដែលបានបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ១០០% ហើយគ្មានលទ្ធភាពជួយខ្លួនឯងបាន) តម្រូវឱ្យមាន៖ សេចក្តីសម្រេចរបស់គណៈកម្មការវេជ្ជសាស្ត្រ ដោយមានការឯកភាពពីនាយកបេឡាជាតិរបបសន្តិសុខសង្គម។

៨. ការទាមទារប្រាក់សោហ៊ុយបូជាសព តម្រូវឱ្យមាន៖ សេចក្តីចម្លងលិខិតមរណៈភាព ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ដែលជនរងគ្រោះបានបាត់បង់ជីវិតស្នាក់នៅជាអចិន្ត្រៃយ៍។

៩. ការទាមទារប្រាក់ឧបត្ថម្ភសម្រាប់អ្នកមានសិទ្ធិទទួលអត្ថប្រយោជន៍ពីជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ការងាររួមមាន៖

- ប្តី ឬប្រពន្ធ តម្រូវឱ្យមាន៖ សេចក្តីចម្លងលិខិតអាពាហ៍ពិពាហ៍ ចេញដោយមន្ត្រីអត្រានុកូលដ្ឋាន។
- កូនដែលស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ តម្រូវឱ្យមាន៖ សេចក្តីចម្លងលិខិតបញ្ជាក់កំណើតចេញដោយមន្ត្រីអត្រានុកូលដ្ឋាន។
- ឪពុកម្តាយ និងជនចាស់ជរា ដែលរស់នៅក្នុងបន្ទុកជនរងគ្រោះ ដែលបានបាត់បង់ជីវិត ហើយគ្មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯងបាន តម្រូវឱ្យមានឈ្មោះក្នុងសៀវភៅស្នាក់នៅរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិត ឬតាមការអង្កេតជាក់ស្តែងរបស់បេឡាជាតិរបបសន្តិសុខសង្គម។

# បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) គឺជាអ្វី?



ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ



បេឡាជាតិរបបសន្តិសុខសង្គម

- នាយក: លោក អ៊ុក សមរិទ្យា
- នាយករង: លោក ស៊ី សោភ័ណ  
លោក សួន ស៊ីឡៀង  
លោក ម៉ែន នា:រុធ  
លោក ព្រំ ចា  
លោក ម៉ែង ហុង
- ការិយាល័យគោលនយោបាយ
- ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម
- ការិយាល័យតារាសាស្ត្រ
- ការិយាល័យបញ្ជីការងារ និងភាគទាន
- ការិយាល័យព័ត៌មានវិទ្យា
- ការិយាល័យសវនកម្មផ្ទៃក្នុង
- ការិយាល័យរដ្ឋបាល
- ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ
- ការិយាល័យធានារ៉ាប់រងសុខភាព
- ការិយាល័យតាមបណ្តាញធានី-ខេត្ត

១- បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជាអ្វី?

ប.ស.ស ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាអាណាព្យាបាលផ្នែកបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាល ផ្នែកហិរញ្ញវត្ថុ។ ប.ស.ស ដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលមានសមាសភាពចូលរួមជាលក្ខណៈត្រីភាគី៖

- ភាគីតំណាងរាជរដ្ឋាភិបាល
- ភាគីតំណាងនិយោជក
- ភាគីតំណាងនិយោជិត

ប.ស.ស អនុវត្តទៅលើវិស័យធានារ៉ាប់រងហានិភ័យការងារ (កំពុងអនុវត្តបច្ចុប្បន្ន), ធានារ៉ាប់រងសុខភាព (គ្រោងអនុវត្តឆ្នាំ២០១៤) និងធានារ៉ាប់រងប្រាក់សោធន (គ្រោងអនុវត្ត ឆ្នាំ២០១៥)

២- តើអ្វីជាហានិភ័យការងារ (គ្រោះថ្នាក់ការងារ)?

- ជាគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិតដោយធ្វើការ ឬក្នុងពេលធ្វើការទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនិយោជិត ឬគ្មានក៏ដោយ គឺគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិត ក្នុងពេលធ្វើការឱ្យនិយោជក ឬនាយកសហគ្រាសឬធ្លាក់លើសិស្សវិជ្ជាជីវៈ មានល្អិតល្អន់ ឥតល្អិតល្អន់ កាន់មុខងារជាអ្វីនៅទីកន្លែងណាក៏ដោយ។

- ជាគ្រោះថ្នាក់ណា ដែលធ្លាក់លើរូបកាយកម្មករនិយោជិត ក្នុងពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅស្ថាន ត្រង់ឆ្ពោះទៅទីកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានរ៉ាងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឱ្យទៅ។

- ជំងឺដែលបណ្តាលមកពីវិជ្ជាជីវៈ (អនុលោមតាមប្រកាសអន្តរក្រសួង គឺក្រសួងទទួលបន្ទុកវិស័យសន្តិសុខសង្គម និងក្រសួងសុខាភិបាល) ក៏ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ។

៣- តើបេឡាជាតិរបបសន្តិសុខសង្គមផ្តល់អត្ថប្រយោជន៍អ្វីខ្លះបន្ទាប់ ពីកម្មករនិយោជិតទទួលរងហានិភ័យការងារ?

- បេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន៖
- សេវាសង្គ្រោះបន្ទាន់ (នៅកន្លែងជិតបំផុតពីកន្លែងគ្រោះថ្នាក់):
- ការចំណាយជាបន្ទុករបស់ ប.ស.ស ទាំងស្រុង
- សេវាថែទាំ និងព្យាបាល (ព្យាបាលរហូតជាសះស្បើយ)

- សេវាថែទាំនិងព្យាបាល (ព្យាបាលរហូតដល់ជាសះស្បើយ) បន្ទាប់មកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យព្យាបាល និងមន្ទីរពេទ្យផ្លូវការ ដែលបានចុះកិច្ចសន្យាជាមួយប.ស.ស។ បើករណីសង្គ្រោះបន្ទាន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យណាដែលនៅជិតបំផុត ដើម្បីធ្វើការសង្គ្រោះ ឱ្យទាន់ពេលវេលា រួចហើយបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលទទួលស្គាល់ដោយ ប.ស.ស ចំណែកឯការទូទាត់ផ្ទៃព្យាបាលគិតតាមតារាងតម្លៃរបស់ពេទ្យដែលជាដៃគូ។

ការតម្រូវឱ្យឈប់សម្រាករបស់ជនរងគ្រោះ គឺចាប់ពីថ្ងៃទី២បន្ទាប់ពីថ្ងៃកើតហេតុ ចំណែកឯប្រាក់ឈប់សម្រាកប្រចាំថ្ងៃ(សម្រាប់រយៈពេល០២ថ្ងៃ ប.ស.ស ផ្តល់ជូន៧០ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទានរបស់កម្មករ។

- ករណីរបួសធ្ងន់ធ្ងរ ដែលត្រូវពេទ្យតម្រូវឱ្យមានអ្នកជួយថែទាំ ប.ស.ស ឧបត្ថម្ភដល់អ្នកថែទាំ៥០ភាគរយនៃ៧០ភាគរយដែលគិតតាមប្រាក់ឈ្នួលរបស់ជនរងគ្រោះ។

- ករណីជនរងគ្រោះបានបាត់បង់សមត្ថភាព ។
- ករណីជនរងគ្រោះបាត់បង់កាយសម្បទាជាអចិន្ត្រៃយ៍ ឬបណ្តោះអាសន្នមានដូចខាងក្រោម៖
- ប.ស.ស នឹងបង់ផ្តាច់ឱ្យជនរងគ្រោះតែម្តងគត់(ប្រាក់វិភាជន៍)
- ប.ស.ស នឹងផ្តល់ប្រាក់ធនលាភ(ផ្តល់ឱ្យជនរងគ្រោះ០៣ ខែម្តងរហូតមួយជីវិត ដោយបើកនៅធនាគារដែលបានចុះកិច្ចសន្យាជាមួយប.ស.សគឺធនាគារអេស៊ីប៊ីដា។

- ប.ស.ស ផ្តល់សេវាបុណ្យនីតិសម្បទា (ឧបករណ៍សិប្បនិម្មិត)
- ប.ស.ស ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ (សេវាបុណ្យនីតិសម្បទា) ករណីគ្រោះថ្នាក់រហូតដល់ការបាត់បង់ជីវិត ប.ស.ស ផ្តល់ជូនដូច ខាងក្រោម៖

- ផ្តល់សោហ៊ុយដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃ
- ផ្តល់ប្រាក់វិភាជន៍ជាសោហ៊ុយបូជាសព ៤,០០០,០០០រៀល ការផ្តល់ឧត្តរជីវីនៃជនរងគ្រោះ(អ្នកនៅក្នុងបន្ទុករបស់ជនរងគ្រោះ)៖

- ប្រសិនបើមានសំបុត្រអាពាហ៍ពិពាហ៍ ថ្មី ឬប្រពន្ធនៃ(ឧបត្ថម្ភមួយជីវិត ប្រសិនបើរក្សាភាព ជាមេម៉ាយ ឬជាពោះម៉ាយ)
- កូនដែលដល់អាយុ១៨ឆ្នាំ ឬក្រោមអាយុ១៨ឆ្នាំប្រសិនបើរៀបអាពាហ៍ពិពាហ៍រួច
- កូននៅរៀន និងកូនពិការ កំណត់អាយុត្រឹមអាយុ២១ឆ្នាំ
- ឪពុក ម្តាយ ឬជនចាស់ជរានៅក្នុងបន្ទុករបស់ជនរងគ្រោះយើងផ្តល់ជូន (មានអាយុចាប់ពី៥៥ឆ្នាំឡើង)

# កិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)



ទិដ្ឋភាពគណៈអធិបតីក្នុងអង្គពិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ



ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញឡើងថ្លែងសុន្ទរកថា និងផ្តល់អនុសាសន៍ណែនាំក្នុងអង្គពិធី

របស់បេឡាជាតិរបបសន្តិសុខសង្គម ជាច្រើនរូប។

ក្នុងឱកាសដ៏ឱ្យារឹកនេះ មុននឹងឯកឧត្តមរដ្ឋមន្ត្រី បើកកិច្ចដំណើរការ នៃអង្គពិធី លោកអ៊ិត សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម បានធ្វើការរាយការណ៍ ជូនអង្គពិធីទាំងមូលឲ្យបានជ្រាប និងយល់អំពីកិច្ចដំណើរការរបស់បេឡាជាតិរបបសន្តិសុខសង្គម ដែលបានអនុវត្តកន្លងមកមានភាពរលូន តម្លាភាពប្រសិទ្ធភាព និងគណនេយ្យភាព។

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤វេលាម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារភ្នំពេញ មានបើកពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ ក្រោមឱវាទក្រសួង/ស្ថាប័ន ពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក



ការចូលរួមរបស់ថ្នាក់ដឹកនាំ ប.ស.ស, មន្ត្រី ប.ស.ស ខេត្ត និងអង្គភាពពាក់ព័ន្ធ

ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ ក្នុងពិធីដ៏អធិកអធិមថា បេឡាជាតិរបបសន្តិសុខសង្គម បានអនុវត្តកិច្ចដំណើរការរបស់ខ្លួនបានរលូន មានប្រសិទ្ធភាព និងតម្លាភាព ប៉ុន្តែ ប.ស.ស ក៏ត្រូវពង្រឹងបន្ថែមនូវកិច្ចដំណើរការនេះ តាមរយៈធ្វើការផ្សព្វផ្សាយ ឲ្យបានគ្រប់ទីកន្លែង និងគ្រប់រូបភាព ពង្រឹងគ្រប់ផ្នែកនៃ ប.ស.ស ដែលក្នុងនោះទាមទារដាច់ខាតចំពោះការពង្រឹងសេវាសាធារណៈរបស់ខ្លួន ឲ្យបានល្អជាងនេះ និងត្រូវធ្វើខ្លួនឲ្យទៅជាអ្នកបម្រើអតិថិជន ដែលជាសមាជិក ប.ស.ស ក៏ដូចជាប្រជាពលរដ្ឋទាំងមូលផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់នូវអនុសាសន៍បន្ថែមថា ប.ស.ស ត្រូវអនុវត្តរបបធានារ៉ាប់រងសុខភាព ឲ្យបានក្នុងកំឡុងឆ្នាំ២០១៤ និងរបបសោធននិវត្តន៍ក៏ដាក់ឲ្យដំណើរការផងដែរនៅឆ្នាំ២០១៥ ដ៏ខ្លីខាងមុខនេះ។ ជាងនេះទៅទៀតក៏ បង្កើតឲ្យមានការធានារ៉ាប់រងក្រៅប្រព័ន្ធដោយ ផ្ដោតទៅលើការប្រើប្រាស់កម្មករនិយោជិត ពី០១ ឡើងទៅ។



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស អញ្ជើញឡើងធ្វើសុន្ទរកថាអំពី កិច្ចដំណើរការ របស់ ប.ស.ស

ជាកិច្ចបន្ត លោក អ៊ុក សមវិទ្យា នាយកបេឡា តម្លាភាព ប្រសិទ្ធភាព និងមានភាពរលូន។ ជាតិរបបសន្តិសុខសង្គម បានធ្វើបទបង្ហាញស្តី បើធៀបទៅនឹងឆ្នាំកន្លងមកឃើញថា៖ បេឡា ជាតិរបបសន្តិសុខសង្គម អនុវត្តការងារទទួលបានលទ្ធផលល្អជាងឆ្នាំមុនៗ។

លោកនាយក ប.ស.ស បានបន្ថែមថាថ្វីត្បិតតែយើងទទួលបានលទ្ធផលល្អ យ៉ាងណាក្តី ក៏យើងនូវតែ មានចំណុច ប្រឈមខ្លះដែលជៀសមិនរួចទាមទារឲ្យយើងត្រូវធ្វើការ ដោះស្រាយឲ្យបានទាន់ពេលវេលា ទោះបីការប្រឈម ខ្លះជាកត្តាសត្យានុម័តក៏ដោយ ហើយយើងក៏ត្រូវ



ទិដ្ឋភាពចូលរួមរបស់មន្ត្រី ប.ស.ស ថ្នាក់កណ្តាល និងប.ស.ស តាមបណ្តាខេត្ត ព្រមទាំងអង្គការពាក់ព័ន្ធ



លោក ប៉ុក វណ្ណថាត អញ្ជើញបកស្រាយសំណួរក្នុងវេទិកា



ឧត្តមសេនីយ៍ត្រី លុយ ឈិន អញ្ជើញបកស្រាយសំណួរក្នុងវេទិកា ពង្រឹងបន្ថែមនូវការបម្រើសេវាសាធារណៈ ជូនដល់កម្មករនិយោជិត យើងឲ្យបានតាមតម្រូវការ និងឲ្យបានល្អផងដែរ។



ការចោទសួរសំណួរ របស់សមាជិកចូលរួមក្នុងអង្គពិធី

អង្គសន្និបាត ប.ស.ស បានប្រារព្ធឡើងដើម្បីធ្វើការសរុបលទ្ធផលការងារ ដែលបានអនុវត្តជិតមួយឆ្នាំកន្លងមក ដោយធ្វើការវាស់វែងស្ថាប័នក្នុងការវាស់កម្រិតការងារ និងធ្វើការសន្និដ្ឋានរួមមួយ ដើម្បីស្វែងរកចំណុចប្រឈមណាមួយ ដើម្បីធ្វើការដោះស្រាយ ឲ្យទាន់ពេលទៅតាមតម្រូវការ របស់ដៃគូពាក់ព័ន្ធ ជាពិសេសកំណត់ទិសដៅអនុវត្តការងារបន្ត ដោយប្រតិបត្តិការងារ ដែលនៅសេសសល់ ក្នុងនោះមានការប្រឈមខ្លះដែលត្រូវដោះស្រាយជាបន្ទាន់។

ចុងបញ្ចប់នៃអង្គពិធី អង្គសន្និបាតបានបង្កើតឲ្យមានជាសំណួរ និងចំណើយ ដើម្បីធ្វើការពិភាក្សា រិះរកនូវចំណុចខ្លះខាតក៏ដូចជាចំណុចប្រឈម ដោយលើកយកមកដើម្បីលាតត្រដាងនៅលើគុជាចំហរ និងទទួលការរិះគន់ដើម្បីស្ថាបនា ក្នុងការកែតម្រូវ ចំណុចខ្លះខាតនានាឲ្យបានល្អជាងមុន។



ការផ្តល់បទសំភាររបស់ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស ជាមួយអ្នកសារព័ត៌មាន

# កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (G.B) ក្នុងត្រីមាសទី១ ឆ្នាំ២០១៤



ទិដ្ឋភាពរួម នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា ប្រធានក្រុមប្រឹក្សាភិបាល នៃប.ស.ស និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ

ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម បានអនុវត្តការងារប្រកបដោយតម្លាភាព និងមានការទទួលខុសត្រូវខ្ពស់លើការប្រជុំពិភាក្សាលើច្បាប់ លិខិតបទដ្ឋាននានា សម្រាប់កិច្ចដំណើរការ និងការប្រតិបត្តិទៅរបស់អង្គការផ្ទាល់។ ចាប់ពីកិច្ចដំណើរការដំបូង រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលបានជួបប្រជុំពិភាក្សា បានចំនួន៤៤ លើក និងបានសម្រេចអនុម័តជាឯកច្ឆ័ន នូវសេចក្តីប្រកាសសេចក្តីសម្រេច និងលិខិតបទដ្ឋានគតិយុត្តនានា

ជាច្រើនទៀត។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាភិបាល បានបើកកិច្ចប្រជុំលើកទី៤ អាណត្តិទី៣ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ និងលើកទី៥ អាណត្តិ៣ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ តាមរបៀបវារៈដែលបានគ្រោងទុកមានដូចជា៖ ការកែសម្រួល និងបន្ថែមនៃលក្ខន្តិកៈបុគ្គលិក បេឡាជាតិរបបសន្តិសុខសង្គម និងការពិនិត្យលើរបាយការណ៍បូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០១៣ និងទិសដៅអនុវត្តបន្ត របស់គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់និងបង្ការគ្រោះ



ដំណើរ នៃកិច្ចប្រជុំ

ថ្នាក់ការងារ (ស.ទ.ប.ក) និងក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ព្រមទាំងបញ្ហាផ្សេងៗជាច្រើនទៀតផងដែរ។

ក្នុងទិសដៅអនុវត្តបន្តនៅពេលខាងមុខក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម មានគម្រោង នឹងធ្វើការពិភាក្សាលើបញ្ហាមួយចំនួនធំទៀតនៅជំហានទី២ គឺរបបធានារ៉ាប់រងសុខភាព និងចាប់ដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៤ នេះព្រមទាំងពិភាក្សាលើច្បាប់លិខិតបទដ្ឋាននានាដ៏ទៃទៀត តាមស្ថានភាពជាក់ស្តែង នៃតម្រូវការរបស់ ប.ស.ស។



ការពិនិត្យ និងពិភាក្សាលើរបៀបវារៈក្នុងកិច្ចប្រជុំ

# ការចូលរួមកិច្ចប្រជុំ ASEAN SOCIAL SECURITY ASSOCIATION

## (ASSA) នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ



រូបថតអនុស្សាវរីយ៍ តំណាងគណៈប្រតិភូអាស៊ាន



ASEAN SOCIAL SECURITY ASSOCIATION

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ តបតាមការអញ្ជើញ របស់ប្រធានអង្គភាពសន្តិសុខសង្គម នៃប្រទេសឡាវ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម អមដោយ លោក លោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៣០ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៣។

នៅក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមជាអធិបតីភាព ពីឯកឧត្តម Bounkhong Lasoukhan អនុរដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គម នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Elvyan G. Masassya ប្រធានសមាគមសន្តិសុខសង្គមអាស៊ាន ព្រមទាំងភ្ញៀវភ្នាក់ងារ ដែលតំណាងប្រទេស ដែលជាសមាជិក និងមិនមែន ជាសមា



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស និងសហការីតំណាងប្រទេសកម្ពុជាចូលរួមក្នុងកិច្ចប្រជុំជិក សមាគមអាស៊ាន ជាច្រើនរូបទៀត។

សម្រាប់របៀបវារៈ នៃកិច្ចប្រជុំមានដូចជា៖ ការពិនិត្យ និងអនុម័តនូវខ្លឹមសារ នៃកិច្ចប្រជុំ ASSA លើកទី២៩ នៅប្រទេសឥណ្ឌូនេស៊ី, ការពិភាក្សាបន្តពីសមាជិកភាពនៃប្រទេសភូមា ក្នុងសមាគម ASSA, ការពិភាក្សាបន្តអំពីចំរៀងរបស់ ASSA, ការពិភាក្សាពីការទុកជាមោឃៈនូវសមាជិកភាពរបស់សមាជិក ASSA, ការពិភាក្សាពីច្បាប់របស់សមាគម ASSA, ចំពោះចក្ខុវិស័យ របស់សមាគមប្រជាជាតិអាស៊ីភាគ

អាគ្នេយ៍ (ASEAN), ពីការផ្ទេរតំណែងប្រធាន ASSA, និងការពិភាក្សាពីសំណើរបស់ប្រទេសម៉ាឡេស៊ី ចំពោះការទទួលរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា ASSA លើកទី៣១ នាឆ្នាំ២០១៤។ សូមរំលឹកថា សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) គឺជាសមាគមមួយ ស្ថិតក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានតួនាទីភារកិច្ចទទួលខុសត្រូវ ផ្នែកធានារ៉ាប់រងវិស័យសន្តិសុខសង្គម ក្នុងបណ្តាប្រទេសជាសមាជិកមានដូចជា៖





ទិដ្ឋភាពរួមនៃកិច្ចប្រជុំ

ប្រទេសកម្ពុជា ប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី និង វៀតណាម។

ប្រជុំ សម្រេចលើកបញ្ហាមួយចំនួន សម្រាប់កិច្ចប្រជុំ លើកទី៣១ ផងដែរដែលមានដូចជា៖ ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំលើកទី៣១ នៅ

ម៉ាឡេស៊ី ការចូលរួមសិក្ខាសាលានៅប្រទេសថៃ ការធ្វើបទបង្ហាញ របស់ប្រទេសជាសមាជិក និងបញ្ហាសំខាន់ គឺរបៀបវារៈ នៃកិច្ចប្រជុំមាន Social Security Organization, Democracy's និង Migration ។

គណៈប្រតិភូ របស់បេឡាជាតិរបបសន្តិសុខសង្គម ដឹកនាំដោយ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានអញ្ជើញគ្រលប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ប្រកបដោយសុវត្ថិភាព ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត។



ប្រតិភូតំណាងប្រទេសជាសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន ក្នុងពិធីបើកអង្គប្រជុំ

សមាគមនេះ រៀបចំកិច្ចប្រជុំតាមការប្តូរវេន មួយឆ្នាំម្តង នៃលំដាប់តួអក្សរ។

កិច្ចប្រជុំផ្លូវការបានប្រព្រឹត្តទៅប្រកបដោយភាគរភាព មិត្តភាព និងភាពយោគយល់គ្នា។ ជាទីបញ្ចប់ អង្គប្រជុំបានប្រារព្ធពិធីផ្ទេរតំណែងប្រធាន នៃកិច្ចប្រជុំលើកទី៣១ របស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៤ ជូនលោក Prasong Vongkhamchanh ។

ស្របគ្នានោះដែរ ក្រុមលេខាធិការដ្ឋាន ក៏បាន



ការថតរូបអនុស្សាវរីយ៍

# ដំណើរទស្សនកិច្ចសិក្សានៅទីក្រុងហាណូយ

## នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

បេឡាជាតិរបបសន្តិសុខសង្គមនឹងចាប់ដំណើរការ របបធានារ៉ាប់រងសុខភាពរបស់ខ្លួននៅកំឡុង ឆ្នាំ២០១៤ នេះ។ រយៈពេលកន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យនេះដែលតម្រូវឱ្យ បេឡាជាតិរបបសន្តិសុខសង្គមផ្ទាល់ ទទួលបន្ទុកក្នុងការរៀបចំរបបថែទាំសុខភាពឱ្យមានដំណើរ ការល្អ ដើម្បីបម្រើផលប្រយោជន៍ជាសាធារណៈ ពិសេសផ្ដោតលើបញ្ហាសុខភាព របស់កម្មករនិយោជិតជាសំខាន់។

ក្រៅពីរបបធានារ៉ាប់រងហានិភ័យការងារ ប.ស.ស បានគ្រោងដាក់ឱ្យដំណើរការរបបថែទាំសុខភាព ដោយបានធ្វើការស្រាវជ្រាវសង្កេតជាបទដ្ឋានគតិយុត្តម្យយចំនួន និងមានការសហការ ជួយជ្រោមជ្រែង ពីសំណាក់ក្រសួង/ស្ថាប័ន អង្គការពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត។



ទិដ្ឋភាពរួមនៃកិច្ចពិភាក្សារបស់ក្រុមការងារ

បេឡាជាតិរបបសន្តិសុខសង្គមដែលមានលោក អ៊ឹក សមវិទ្យា ជានាយក បានដឹកនាំតម្រង់ទិស និងកំណត់គោលដៅយ៉ាងច្បាស់ដើម្បីធ្វើឱ្យរបបថែទាំសុខភាព នេះមានដំណើរការរលូន និងទទួលបានជោគជ័យ នាពេលឆាប់ៗខាងមុខ។

ជាក់ស្តែងកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ លោក សុំ សោភ័ណ នាយករង បេឡាជាតិរបបសន្តិសុខសង្គម ដែលអមដំណើរដោយមន្ត្រី និងបុគ្គលិកបានអញ្ជើញទៅទស្សន



រូបថតប្រគល់វត្ថុអនុស្សាវរីយ៍



រូបថតប្រគល់វត្ថុអនុស្សាវរីយ៍



រូបថតអនុស្សាវរីយ៍ នៃកិច្ចសហប្រតិបត្តិការធានារ៉ាប់រងសុខភាពកម្ពុជា និងវៀតណាម

កិច្ចសិក្សានៅ ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងស្វែងយល់ អំពីការធានារ៉ាប់រងសុខភាព នៅអង្គការសន្តិសុខសង្គម ប្រទេសវៀតណាម { Vietnam Social securit (VSS)} និងធ្វើការផ្លាស់ប្តូរទិសដៅនៃផលប្រយោជន៍នេះបានអនុវត្តន៍ដោយជោគជ័យកន្លងមក។

**ពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់គណៈកម្មការសិក្សាស្រាវជ្រាវចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបញ្ជាក់គោលការណ៍ (ស.ទ.ប.ក)**



ឯកឧត្តមបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតី

ឆ្លងតាមការប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរបស់គណៈកម្មការ ស.ទ.ប.ក ឆ្នាំ ២០១៣ និងទិសដៅឆ្នាំ២០១៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ នាសាលប្រជុំទីស្តីការក្រសួងកន្លងមក និងតាមរយៈសេចក្តីថ្លែងសុន្ទរកថារបស់ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស និងជាតំណាងគណៈកម្មការ ស.ទ.ប.ក ហើយតាមរយៈការឡើងធ្វើបទបង្ហាញរបស់ លោកវេជ្ជ. ប៉ុក វណ្ណថាតប្រធានគណៈកម្មការ ស.ទ.ប.ក បានសរសេរឱ្យឃើញថា ក្នុងរយៈពេលពេញមួយឆ្នាំ នៃឆ្នាំ ២០១៣កន្លងទៅ គណៈកម្មការ ស.ទ. ប.ក បានអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបានលទ្ធផលការងារដូចខាងក្រោម៖

I. ការងារចុះអង្កេតគ្រោះថ្នាក់ករណីសន្តិសុខក្នុងឆ្នាំ២០១៣ ក្រុមការងារគណៈកម្មការបាន

ចុះតាមរោងចក្របានចំនួន ១៥ រោងចក្រ ដែលជួបប្រទះឧបទ្ធករហេតុដួលសន្លប់ មានកម្មករនិយោជិតចំនួន ៨២៣នាក់ ដួលសន្លប់ ក្នុងចំណោមកម្មករនិយោជិតសរុប ចំនួន៤,៣៤៨ នាក់គិតជាភាគរយស្មើនឹង១៨,៤៣%។ មូល

ហេតុសំខាន់ៗ ដែលនាំឱ្យមានការដួលសន្លប់មានដូចជា៖ បញ្ហាគីមី វត្ថុប្តូរសំណល់មានជាតិពុល ធ្លុះផ្សែង មាន១៥% បញ្ហារូបសាស្ត្រ ពន្លឺ រំញ័រសម្លេង និងកត្តាផ្សេងៗជាច្រើនទៀត។



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស នាទិកាលឡើងថ្លែងសុន្ទរកថាស្នាគមន៍ ក្នុងពិធីប្រជុំបូកសរុបការងារ



លោកវេជ្ជ ប៉ុក វណ្ណឌាត ប្រធានគណៈកម្មការ ស.ទ.ប.ក អញ្ជើញឡើងធ្វើបទបង្ហាញស្តីពីលទ្ធផលការងាររបស់គណៈកម្មការ

**II. ការងារចុះអប់រំផ្សព្វផ្សាយ**

ក្រុមការងាររបស់គណៈកម្មការក្នុងឆ្នាំ២០១៣ បានចុះធ្វើការផ្សព្វផ្សាយអប់រំ ស្តីពីលក្ខខណ្ឌ ការងារ អនាម័យសុវត្ថិភាពការងារអត្ថប្រយោជន៍របបសន្តិសុខសង្គម និងបានប្រជុំផ្សព្វផ្សាយស្តីពីបញ្ហាសុវត្ថិភាព ចរាចរណ៍ ដោយមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត បានចំនួន ៣២លើក មានទីតាំង ស្ថិតនៅរាជធានី ភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ស្ពឺ តាកែវ និង ខេត្តព្រះសីហនុ ដែលមានរោងចក្រ ចូលរួមចំនួន៧២រោងចក្រ និងមានកម្មករចូលរួមប្រមាណជាង១ម៉ឺននាក់។

**III. បញ្ហាប្រឈម**

ទោះបីក្រុមការងារខិតខំអនុវត្តការងារដោយបានទាញទម្លាក់ប្រើកង់ជនរងគ្រោះ ក្នុងករណីសន្លប់ពីចំនួន១,៦៨៦នាក់ នៃ២៥រោងចក្រ ក្នុងឆ្នាំ២០១២ មកនៅ ៨៤៣នាក់ នៃ១៥រោងចក្រ ក្នុងឆ្នាំ២០១៣ក្តី ក៏ក្រុមការងារនៅតែជួបប្រទះនូវបញ្ហាប្រឈមខ្លះ ក្នុងនោះមានដូចជា៖ រោងចក្រមួយចំនួនតូចមិនព្រមចូលរួមសហការណ៍, រោងចក្រមួយចំនួន ឱ្យកម្មករថែមម៉ោងលើសពីការអនុញ្ញាតរបស់ក្រសួង, រោងចក្រខ្លះមិនបានអនុវត្ត ការកែលម្អនូវអ្វីដែលក្រសួងក៏ដូច, អង្គការ ប.ស.ស បានណែនាំ។

**IV. ទិសដៅអនុវត្តបន្ត**

នៅឆ្នាំខាងមុខគណៈកម្មការនឹងរៀបចំប្រជុំផ្នែកក្នុងរកបញ្ហាប្រឈម ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យការងារល្អប្រសើរជាងមុន និងធ្វើការចុះតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន

ដែលមានកម្មករនិយោជិតដួលសន្លប់ ឱ្យបានទាន់ពេលវេលា។

ក្រៅពីនេះគណៈកម្មការ បានសិក្សាស្រាវជ្រាវរកមូលហេតុ ដែលបណ្តាលឱ្យដួលសន្លប់ និយាយជារួម, និងនិយាយដោយឡែក បានរៀបចំផ្សព្វផ្សាយអប់រំ តាមរោងចក្រសហគ្រាស គ្រឹះស្ថាន ជាគោលដៅសំខាន់ និងរៀបចំឯកសារពាក់ព័ន្ធ សម្រាប់ផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែម ដល់បងប្អូនកម្មករ កម្មការិនីឱ្យមានការយល់ដឹង និងមានការទទួលខុសត្រូវខ្ពស់។



វេទិកាសំណួរ-ចម្លើយរបស់អ្នកចូលរួមក្នុងអង្គពិធី



# ការចុះអង្កេតការងារដ្ឋលសន្តបកម្មករនិយោជិតនៅរោងចក្រ WANSHEN CLOTHING (CAMBODIA) Co.,Ltd



កិច្ចប្រជុំពិគ្រោះយោបល់ស្រាវជ្រាវទប់ស្កាត់ករណីដែលនាំឱ្យដួលសន្តប

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ១:១០នាទីរសៀល គណៈកម្មការសិក្សាស្រាវជ្រាវ ទប់ស្កាត់ករណីសន្តប និងបង្ការគ្រោះថ្នាក់ការងារ (ស.ទ.ប.ក) បានចុះអង្កេតករណីកម្មករដួលសន្តប ដែលកើតមានឡើងនៅរោងចក្រ WANSHEN CLOTHING (CAMBODIA) Co.,LTD មានកម្មការិនីចំនួន ៣៣នាក់ បានដួលសន្តបក្នុងចំណោមកម្មករនិ-

យោជិតចំនួន៥១១នាក់។ ករណីដួលសន្តបនេះបានកើតឡើង នៅវេលាម៉ោង ៨:២០នាទីព្រឹក បើតាមការសន្និដ្ឋាន របស់គណៈកម្មការ ស.ទ.ប.ក គឺបណ្តាលមកពីការថែមម៉ោងច្រើនមានក្លិនសាយភាយមិនល្អ មានចំហាយចេញពីឡចំហុយបូករូមនឹងសុខភាពទន់ខ្សោយ បណ្តាលឱ្យមានអាការៈ ឈឺក្បាល ងងឹតមុខ វិលមុខ ជិងធោងទើបបណ្តាលឱ្យដួលសន្តប ចាប់ផ្តើម

ពីមួយនាក់ ឬពីរនាក់ ហើយរហូតដល់ មានការភ្ញាក់ផ្អើលដួលសន្តបតៗគ្នាជាច្រើននាក់។ បន្ទាប់ពីដួលសន្តបរបស់កម្មករកម្មការិនីរួចមក រោងចក្របានសហការ ជាមួយអង្គការពាក់ព័ន្ធនិង ប.ស.ស បានបញ្ជូនជនរងគ្រោះទៅកាន់



ការចុះពិនិត្យ និងណែនាំរបស់គណៈកម្មការ



ការចុះអង្កេត និងតាមដានអាការៈសន្តបនៅតាមគ្លីនិក

គ្លីនិកឯកជន និងមណ្ឌលសុខភាពដែលនៅជិតនោះបានទាន់ពេលវេលា។

គណៈកម្មការ ស.ទ.ប.ក បានចុះពិនិត្យដល់គ្លីនិកឯកជន និងមណ្ឌលសុខភាព ដើម្បីសាកសួរពីស្ថានភាព អ្នកជំងឺដែលបានសន្តប។ ចំពោះរាល់ការចំណាយទៅលើថ្លៃព្យាបាល គឺបេឡាជាតិរបបសន្តិសុខសង្គម ជាអ្នកធានារ៉ាប់រងទាំងស្រុង។



សកម្មភាពចុះពិនិត្យមើលកន្លែងការងាររបស់កម្មករនិយោជិតឱ្យត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស

# ការចុះអង្កេតករណីជួលសន្លប់កម្មករនិយោជិតនៅរោងចក្រ

SHIMANO ( CAMBODIA ) Co.,Ltd

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ៩:៤០នាទីព្រឹក គណៈកម្មការសិក្សាស្រាវជ្រាវ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ(ស.ទ.ប.ក)បានចុះអង្កេតករណីដួលសន្លប់ ដែលកើតមានឡើងនៅរោងចក្រ SHIMANO (CAMBODIA)CO.,LTD អាសយដ្ឋានស្ថិតនៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មការិនីចំនួន២៧នាក់ បានដួលសន្លប់ក្នុង ចំណោមកម្មករនិយោជិត ចំនួន៩៥៥ នាក់ ។ ករណីដួលសន្លប់នេះ បានកើតមានឡើងនៅ វេលាម៉ោង៧:៣០នាទីព្រឹកបើតាមការសន្ទនា របស់គណៈកម្មការ ស.ទ.ប.ក គឺបណ្តាលមក ពីការថែមម៉ោង ក្លិនការបិទស្បែកជើង បូករួម នឹងសុខភាពទន់ខ្សោយ បណ្តាលឱ្យមានអាការៈ ឈឺក្បាល ងងឹតមុខ វិលមុខ ងងឹតដេងរហូតដល់ មានការដួលសន្លប់ ហើយមានការភ្ញាក់ផ្អើល ដួលសន្លប់តៗគ្នាថែមទៀត។ បន្ទាប់ពីការដួល សន្លប់ របស់កម្មករនិយោជិត រោងចក្របាន សហការជាមួយអង្គការពាក់ព័ន្ធ និងភ្នាក់ងារ ប.ស.ស ដើម្បីបញ្ជូនជនរងគ្រោះ ទៅគ្លីនិក និងសេវាព្យាបាលគឺ ប.ស.ស ជាអ្នកធានា ឯកជន និងមណ្ឌលសុខភាព ហើយគណៈ កម្មការ ស.ទ.ប.ក បានចុះពិនិត្យ ដើម្បីសាកសួរ ដើម្បីទប់ស្កាត់ ករណីនេះកុំឱ្យកើតឡើងញឹក



សកម្មភាពចុះធ្វើការណែនាំដល់តំណាងរោងចក្រឱ្យអនុវត្តតាមលក្ខខណ្ឌការងារ



ពីស្ថានភាពអ្នកជំងឺដែលបានសន្លប់។ ចំពោះ ញាប់ច្រើនដងបាន លុះត្រាតែមានការសហការ រាល់ការចំណាយ ទៅលើ មធ្យោបាយដឹក ជញ្ជូន យ៉ាងស្មិតរមួត និងមានការទទួលខុសត្រូវខ្ពស់ពី និយោជក និងកម្មករនិយោជិតផ្ទាល់ផងដែរ។ រ៉ាប់រងទាំងស្រុង។ ករណីដួលសន្លប់នេះដែរ ដើម្បីទប់ស្កាត់ ករណីនេះកុំឱ្យកើតឡើងញឹក



ការអញ្ជើញត្រួតពិនិត្យ របស់ក្រុមការងារនៅរោងចក្រ ស្ថិតករណីសន្លប់ និងការបង្ការគ្រោះថ្នាក់ផ្សេងៗ (Cambodia)

# ការចុះអង្កេតករណីជួលសន្លប់កម្មករនិយោជិតនៅរោងចក្រ CRISTAL MARTIN (CAMBODIA) Co.,Ltd



ការប្រជុំណែនាំរបស់គណៈកម្មការ ដល់តំណាងរោងចក្រ



គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារហៅ កាត់ថា ស.ទ. ប.ក បានចុះអង្កេតករណីកម្មករ ដួលសន្លប់ ដែលកើតឡើង នៅរោងចក្រកាត់ ឈរសម្លៀកបំពាក់ CRISTAL MARTIN (CAMBODIA) CO.,LTD មានអាសយដ្ឋាន ស្ថិតនៅភូមិវិហារស្ងួតជើង ឃុំវិហារស្ងួត ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល នៅរសៀល ម៉ោង១:១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។

តាមការអង្កេត យ៉ាងយកចិត្តទុកដាក់ ប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈរួចមក បានបង្ហាញ ឲ្យឃើញថា មូលហេតុនៃការដួលសន្លប់ គឺផ្តើម ចេញពី ការធ្វើការងារយ៉ាងម៉ឺងម៉ាត់ដែល កំពុងសាកភ្លើង (អាគុយប្រើសម្រាប់ម៉ាស៊ីន លើកដាក់ទំនិញ) ដំបូងធ្វើឲ្យកម្មករ កម្មការិនី ចំនួន ២នាក់ មានអារម្មណ៍ជឿនលឿន វិលមុខ ចង់ក្អួតចង្កោរ ទន់ដៃទន់ជើង។ បន្ទាប់មកក៏ រាលដាលរហូតដល់រាប់សិបនាក់ត្រូវបានបញ្ជូន ទៅកាន់គ្លីនិក និងមន្ទីរពេទ្យដែលនៅជិតរោង ចក្រ។ តាមការបញ្ជាក់របស់តំណាងនិយោជក សហជីព និងលោកវេជ្ជបណ្ឌិតប្រចាំរោងចក្រ បានឲ្យដឹងថាពេលកម្មករ កម្មការិនី ចូលដល់ កន្លែងធ្វើការ ស្រាប់តែមានធ្មេញទឹកអាស៊ីត

ចេញពីអាគុយកំពុងសាកភ្លើង បន្ទាប់មកកម្ម- ការិនីដែលកំពុងធ្វើការនៅអាគារទី២ ប្រាប់ថា មានក្លិនឆ្នួលស្អុយ និងមានអារម្មណ៍ជឿនលឿន វិលមុខ ហើយបានធ្វើការសង្គ្រោះបឋម នៅ គិលានដ្ឋានប្រចាំរោងចក្រ ក្នុងបំណងឲ្យគ្រូ ពេទ្យពិនិត្យព្យាបាល ដោយសង្កេតឃើញអា- ការៈមិនធ្ងរស្បើយ ក៏បានបញ្ជូនទៅកាន់គ្លីនិក និងមន្ទីរពេទ្យជិតរោងចក្រ ដើម្បីព្យាបាលបន្ត។ សូមបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍គ្រោះ ថ្នាក់នោះ មានកម្មករកម្មការិនីដួលសន្លប់ សរុប ទាំងអស់ចំនួន១២៤នាក់។

រហូតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ កម្មការិនីបានធ្ងរស្បើយ និងបានត្រលប់ទៅធ្វើ ការវិញជាធម្មតា ហើយមានមួយចំនួនស្ថិតនៅ ក្នុងមន្ទីរពេទ្យនៅឡើយ ក្រោមការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ។ រាល់ការចំណាយ លើការព្យាបាលទាំងអស់ជា បន្ទុករបស់ ប.ស.ស ទាំងស្រុង។



ការត្រួតពិនិត្យលក្ខខណ្ឌការងារ នៅរោងចក្រ (Cristal Martin)



ការប្រជុំពិគ្រោះយោបល់ និងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឱ្យដួលសន្លប់

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ៩:៤០នាទីព្រឹក គណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ(ស.ទ.ប.ក)បានចុះអង្កេតករណីកម្មករនិយោជិតដួលសន្លប់ ដែលកើតមានឡើងនៅរោងចក្រ CAMBO KOTOP LTD មានកម្មករនីមួយៗ ៥៤នាក់ បានដួលសន្លប់ក្នុងចំណោមកម្មករនិយោជិតចំនួន ២,៥៤៦នាក់ ស្រី២,៤១១នាក់ បរទេស ៣៨នាក់។ ករណីដួលសន្លប់នេះបានកើតឡើងនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ៤:០៥នាទីរសៀល ចំនួន ១៦នាក់ និងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ៧:៤០នាទីព្រឹក ចំនួន៣៨នាក់។ បើតាមការសន្និដ្ឋានរបស់គណៈកម្មការ ស.ទ.ប.ក មូលហេតុដែលកម្មករនិយោជិតដួលសន្លប់ គឺ

ជាមួយអង្គការពាក់ព័ន្ធ និងភ្នាក់ងារ ប.ស.ស ផ្ទាល់ បានបញ្ជូនជនរងគ្រោះ ទៅគ្លីនិកឯកជន និងមណ្ឌលសុខភាព ដែលនៅក្បែរនោះ បានទាន់ពេលវេលា ហើយគណៈកម្មការ ស.ទ.ប.ក បានចុះពិនិត្យសួរសុខទុក្ខកម្មករនិយោជិត នៅគ្លីនិកឯកជន និងមណ្ឌលសុខភាព ដែលកម្មករ

បណ្តាលមកពីកម្មករនិមួយៗបានស្លាប់ ដោយសារសុខភាពចុះខ្សោយ (ខ្យល់គរ) ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ហើយក៏ភិតភ័យស្លន់ស្លោដួលសន្លប់តៗគ្នា និងដោយមានការថែមម៉ោងជាប់គ្នាជាប្រចាំផងដែរ។ បន្ទាប់ពីដួលសន្លប់ របស់កម្មករនី រោងចក្របានសហការ



ការអង្កេត និងតាមដានអាការៈដួលសន្លប់នៅគ្លីនិក របស់មន្ត្រី ប.ស.ស



ការចុះត្រួតពិនិត្យរបស់គណៈកម្មការនៅកន្លែងការងាររបស់ជនរងគ្រោះ

និយោជិត បានសម្រាកព្យាបាលនៅទីនោះផងដែរ។ ចំពោះរាល់ការចំណាយទៅលើថ្លៃព្យាបាលគឺបេឡាជាតិរបបសន្តិសុខសង្គម ជាអ្នករ៉ាប់រងទាំងស្រុង។ ក្នុងករណីនេះហើយ ធ្វើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិរបបសន្តិសុខសង្គម ចំណាយទាំងថវិការ និងពេលវេលាទៅលើការចុះផ្សព្វផ្សាយអប់រំណែនាំទៅរដ្ឋបាល ទៅដល់ពេទ្យប្រចាំរោងចក្រ និងកម្មករនិយោជិត ឱ្យយល់ច្បាស់និងជ្រួតជ្រាប អំពីការទប់ស្កាត់ និងការការពារ ដើម្បីកាត់បន្ថយករណីដួលសន្លប់ នៅតាមរោងចក្រ សហគ្រាស ឱ្យស្ថិតនៅកម្រិតទាបបំផុត។



# ពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)



ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រជុំបូកសរុប នៅទីស្តីការគ្រួសារ ដើម្បីធានាលើការការពារអត្ថប្រយោជន៍ តាមរយៈសុន្ទរកថាស្វាគមន៍របស់លោក អ៊ិត លើក ស្មើនឹង១៧២រោងចក្រ ដែលមានទីតាំង និងការបង្ការទប់ស្កាត់ហានិភ័យការងារ (គ្រោះ សមរិទ្ធា នាយក ប.ស.ស និងជាប្រធានក្រុម ស្ថិតនៅ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ផ្នាក់ការងារ) ឲ្យមានប្រសិទ្ធភាពខ្ពស់ការងារ ការងារ ស.ផ.ក និងតាមរយៈការឡើងធ្វើបទ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារ បង្ហាញរបស់លោក ព្រាប ច័ន្ទវិបុល អនុប្រធាន កម្មករនិយោជិត (ស.ផ.ក) បានបន្តការចុះ ក្រុមការងារ ស.ផ.ក បានសរបញ្ជាក់ឲ្យឃើញ ផ្សព្វផ្សាយអប់រំ តាមបណ្តាអាងចក្រកាត់ដេរ ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៣ កន្លងទៅ សំបៀកបំពាក់ និងផលិតស្បែកជើង ដើម្បី ក្រុមការងារ ស.ផ.ក បានអនុវត្តតាមតួនាទី ឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ និងធ្វើ និងភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនដោយសម្រេច ការណែនាំនូវវិធីសាស្ត្រផ្សេងៗ បន្ថែមទៀត បាននូវលទ្ធផលការងារដូចខាងក្រោម៖

ដល់កម្មករនិយោជិត និងដើម្បីធានាបាននូវ I. ការងារចុះស្រង់ស្ថិតិ មធ្យោបាយដឹកជញ្ជូន ភាពសុខដុមរមនាទាំងក្នុង និងក្រៅកន្លែងធ្វើ កម្មករ ក្រុមការ ស.ផ.ក បានចុះអប់រំផ្សព្វ ការ ហើយឈាន ដល់ការជម្រុញឲ្យមានផលិត ផ្សាយនិងស្រង់ស្ថិតិអ្នកបើកបរបានចំនួន ២៤ ភាពក្នុងចង្វាក់ផលិតកម្មការងារខ្ពស់ផងដែរ។

ខាងលើនេះជាការចង្អុលបង្ហាញរបស់ក្រសួង ក៏ដូចជាអនុសាសន៍របស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈក្នុងឱកាសថ្លែងសុន្ទរកថាទាតិ ពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និង ទិសដៅឆ្នាំ២០១៤ របស់ក្រុមការងារ ស.ផ.ក ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ នាសាលប្រជុំ នៃទីស្តីការគ្រួសារ។

មាន៥ប្រភេទធំៗក្នុង នោះរួមមាន ម៉ូតូកង់ប៊ី រ៉ឺម៉ករថយន្ត ១៥កៅអី រថយន្ត១,៥តោន និង ២,៥តោន ទៅ៣តោន។



លោក អ៊ិត សមរិទ្ធា នាយក ប.ស.ស នាឱកាសឡើងថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ



លោក ក្រាប ច័ន្ទវិបុល អនុប្រធានក្រុមការងារ ស.ជ.ក អញ្ជើញឡើងធ្វើបទបង្ហាញស្តីពីលទ្ធផលការងារសម្រេចបានឆ្នាំ២០១៣ ក្នុងចំណោមអ្នកបើកបរយានយន្តសរុប ចំនួន ១,៨៦៧នាក់ អ្នកមានប័ណ្ណបើកបរមាន ៤៦៣

នាក់ និងគ្មានប័ណ្ណបើកបរ ចំនួន ១,៤០៤នាក់, យានយន្តមានស្លាកលេខចំនួន ១,០១៦ គ្រឿង និងមិនមានស្លាកលេខចំនួន៨៥១ គ្រឿង។ ចំពោះការផ្ទុកចំណុះមានពីចន្លោះ ៤៥នាក់ ទៅ ១០០នាក់ សម្រាប់យានយន្តចាប់ពី រ៉ឺម៉កកង់បី

II. បញ្ហាប្រឈម  
ការអនុវត្តការងារកន្លងមក ក្រុមការងារបាន ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ អ្នកបើកបរភាគច្រើន មិនស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រោងចក្រ ជាហេតុនាំឱ្យពិបាក ក្នុងការគ្រប់គ្រង, ចំណេះដឹងអ្នកចូលរួមប្រជុំ ផ្សព្វផ្សាយនៅមានកម្រិត, អ្នកបើកបរភាគ ច្រើន មិនមានប័ណ្ណបើកបរ ពុំបានឆ្លងកាត់ សាលាត្រឹមត្រូវ អ្នកបើកបរខ្លះនៅវ័យក្មេងនៅ



ឡើយ, ខ្វះការ ត្រួតពិនិត្យយានយន្តប្រចាំថ្ងៃ, យានយន្តផ្ទុកលើសចំណុះ មួយចំនួនចាស់ ទ្រុឌទ្រោម និងកែច្នៃខុសលក្ខណៈបច្ចេកទេស ជាដើម។

III. ទិសដៅអនុវត្តបន្ត

ចំពោះទិសដៅអនុវត្តបន្ត ក្រុមការងារបាន រៀបចំនូវផែនការសកម្មភាព សម្រាប់ឆ្នាំខាង មុខដូចខាងក្រោម៖ បន្តសិក្សាស្រាវជ្រាវប្រមូល ទិន្នន័យ វិភាគរកមូលហេតុចម្បងៗ ស្រង់ស្ថិតិ មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នក បើកបរព្រមទាំង ចុះផ្សព្វផ្សាយអប់រំណែនាំ ច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់អ្នក បើកបរ និងកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដោយសហការជាមួយ អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីធ្វើការសម្រប សម្រួលករណីគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ កម្មករនិយោជិត និងទប់ស្កាត់ករណីដួលសន្លប់ និងបង្កាត់គ្រោះថ្នាក់ការងារ ឱ្យស្ថិតនៅកម្រិត មួយជាអប្បបរមា។



ទិដ្ឋភាពរួម នៃសំណួរ-ចម្លើយក្នុងអង្គពិធី

# កិច្ចប្រជុំពិភាក្សារបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ គាំពារកម្មករនិយោជិត (ស.ផ.ក)



សមាសភាពក្រុមការងារ ស.ផ.ក ក្នុងកិច្ចប្រជុំពិភាក្សា

យើងសង្កេតឃើញហើយថា គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជាសព្វថ្ងៃកើតឡើងគ្រប់សណ្ឋាន និងគ្រប់ប្រភេទ ដែលជាបញ្ហាមួយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលកន្លងមកនេះ។ គ្រោះថ្នាក់ចរាចរណ៍ជាយោគលាក់មុខ ដែលធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួស និងស្លាប់យ៉ាងអាណាចអាជ័យ។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ មិនឱ្យ

ករណីនេះកើតឡើងជាញឹកញាប់តទៅទៀត។ ស្របពេលជាមួយគ្នានេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាសេនាធិការផ្ទាល់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត<sup>(១)</sup> (ស.ផ.ក) ដែលសហការជាមួយក្រសួង/ស្ថាប័ន និងអង្គការពាក់ព័ន្ធ ដើម្បីធ្វើការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាគ្រោះថ្នាក់កើតឡើងចំពោះកម្មករនិយោជិត<sup>(២)</sup> តាមរយៈ

ការប្រជុំផ្សព្វផ្សាយអប់រំណែនាំដល់អ្នកបើកបរយានយន្តដឹកកម្មករតាមបណ្តាសហគ្រាស និងតាមរយៈការផ្សព្វផ្សាយផ្សេងៗទៀត ឱ្យបានត្រឹមត្រូវ ដើម្បីអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ ឱ្យអ្នកបើកបរក្នុងការកាត់បន្ថយការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាប។ បន្ទាប់ពីមានការចុះផ្សព្វផ្សាយដល់ទីកន្លែងនានា (ដែលជា សហគ្រាស គ្រឹះស្ថាន) រួចមកក្រុមការងារមានទិសដៅអនុវត្តបន្ត ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តាម



ការធ្វើបទបង្ហាញរបស់អ្នកជំនាញ

(១- តាមសេចក្តីសម្រេចលេខ ០០២/១៣.កប/សសរ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ស្តីពីការបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត។  
 (២- កម្មករដែលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការឆ្ពោះត្រង់ទៅផ្ទះដោយឥតឈប់ និងវាងទៅកន្លែងផ្សេងៗ។

រយៈការបង្កើត ជាប្រភេទវីដេអូអប់រំខ្នាតខ្លី ដើម្បីធ្វើការផ្សព្វផ្សាយបន្ថែម។ ដោយឡែកនា ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខ សង្គម និងជាប្រធាន ក្រុមការងារសុវត្ថិភាពចរា ចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានអញ្ជើញដឹកនាំប្រជុំក្រុមការងារ ស.ផ.ក លើកទី១សម្រាប់ឆ្នាំ២០១៤ នៅសាល ប្រជុំបេឡាជាតិរបបសន្តិសុខសង្គម ដើម្បី ពិនិត្យសម្រេច លើរបាយការណ៍លទ្ធផលការ- ងារ សម្រេចបន្ទាត់២០១៣ និងទិសដៅអនុវត្ត ឆ្នាំ២០១៤, ពិនិត្យ ខ្លឹមសារវីដេអូ (ស្តីត) អប់រំ ស្តីពីសារៈសំខាន់ នៃប័ណ្ណបើកបរ និងបញ្ហា ផ្សេងៗមួយចំនួនទៀត។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំមាន

លោក ព្រាប ច័ន្ទវិបុល អនុប្រធានក្រុមការងារ ស.ផ.ក និងជាប្រធាននាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក នៃក្រសួងសាធារណៈការ និងដឹក ជញ្ជូន, លោក វរៈសេនីយ៍ត្រី ម៉ក់ ណារិទ្ធ ជាសមាជិក និងជានាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ, លោកស្រី បុប្ផា ផានី សមាជិក និងជាអនុ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ, លោក កាំង ម៉ូនីកា សមាជិក និងជាប្រធានផ្នែកអភិវឌ្ឍន៍ផ្សារកិច្ច នៃសមាគម និយោជិតរោងចក្រកាត់ដែកម្ពុជា, លោក សោម អូន សមាជិក និងជាប្រធានសម្ព័ន្ធសហ ជីពជាតិកម្ពុជា, លោក គង់ អាទិត្យ សមាជិក និងជាអនុប្រធានសម្ព័ន្ធសហជីព ប្រជាធិប- តេយ្យកម្មករកាត់ដែកម្ពុជា លោក គង់ រតនៈ

ជាសមាជិក និងជាមន្ត្រី សម្របសម្រួល គម្រោងផ្នែកគាំទ្ររាជរដ្ឋាភិបាល នៃអង្គការ HANDI CAP INTERNATION និងលោក ជាន់ ប៊ុនរិទ្ធ លេខាធិការ និងជាប្រធានការិ- យាល័យគោលនយោបាយ នៃបេឡាជាតិរបប សន្តិសុខសង្គម។ ក្រោយពីការធ្វើបទបង្ហាញរបស់អ្នកជំនាញ និង មានការពិភាក្សាគ្នាយ៉ាងផុលផុសរួចមក អង្គ ប្រជុំបានធ្វើការសម្រេចជាឯកច្ឆន្ទ ក្នុងការកែ សម្រួលខ្លឹមសារពាក្យពេចន៍ ឃ្លាឃ្លោងមួយ ចំនួន ឯបញ្ហានៅសេសសល់មួយចំនួនទៀត ក្រុមការងារ និងលើកយកទៅពិភាក្សាសម្រេច នៅឯកិច្ចប្រជុំលើកក្រោយ។



**ការត្រួតពិនិត្យ និងកែសម្រួលទៅលើវីដេអូអប់រំខ្លីរបស់គណៈកម្មការ**

# ការប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសតាយ សេង ខេត្តស្វាយរៀង

ដោយទទួលបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ តម្រូវឱ្យគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារ កម្មករនិយោជិតបង្កើននិងពង្រីកការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដល់អ្នកបើកបរដឹកកម្មករ និយោជិតតាមបណ្តារោងចក្រនានា ឱ្យបាន ច្រើនបន្ថែមទៀត ទើបនៅថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០១៤ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោក បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំ និង



លោក ជាន់ ប៊ុនរិទ្ធ សមាជិកគណៈកម្មការ ស.ជ.ក និងជាប្រធានការិយាល័យគោលនយោបាយ អញ្ជើញមានមតិណែនាំដល់អ្នកបើកបរដឹកកម្មករនិយោជិត



លោក ជាន់ ប៊ុនរិទ្ធ ធ្វើបទបង្ហាញអំពីការគោរពច្បាប់ចរាចរណ៍ និងស្នាក់សញ្ញា

ស្រង់ស្ថិតិ អ្នកបើកបរយានយន្តដឹកកម្មករនិយោ ជិតរោងចក្រ A & J (CAMBODIA)CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេសតាយ សេង និងរោង ចក្រ BEST WAY INDUSTRIAL CO.,LTD នៅសង្កាត់បារិត ខណ្ឌបារិត ក្រុងបារិត ខេត្ត ស្វាយរៀង ក្រោមការដឹកនាំដោយ ឧត្តមសេ នីយ៍ត្រី លុយ ឈីន អនុប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារ កម្មករនិយោជិត និងជាអនុប្រធាននាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិ លោក ជាន់ ប៊ុនរិទ្ធ សមាជិកក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារ កម្មករនិយោជិត និងជាប្រធានការិយាល័យ គោលនយោបាយ នៃបេឡាជាតិរបបសន្តិសុខ សង្គម និងក្រុមការងារលេខាធិការដ្ឋានមួយ ចំនួនទៀត។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី លុយ ឈីន បានធ្វើបទបង្ហាញ ដោយផ្តោត

សំខាន់ទៅលើការគោរពច្បាប់ចរាចរណ៍ សុវត្ថិ ភាពចរាចរណ៍ផ្លូវគោក បច្ចេកទេសត្រួតពិនិត្យ ការថែទាំយានយន្ត វិជ្ជាសង្គ្រោះបឋមមុនពេល បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវិធីសាស្ត្រ ផ្សេងៗទៀត ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ ករណីគ្រោះថ្នាក់ចរាចរណ៍

ឱ្យស្ថិតនៅកម្រិតទាបបំផុត។ ក្នុងពេលនោះដែរ លោក ជាន់ ប៊ុនរិទ្ធ បានចូលរួមផ្តល់ការពន្យល់ ណែនាំអប់រំអំពីការទប់ស្កាត់ ការកាត់បន្ថយ គ្រោះថ្នាក់ការងារ និងពន្យល់បន្ថែមនូវអ្វីដែល បញ្ជាក់ថាជាគ្រោះថ្នាក់ការងារ ដែលផ្តោតសំ ខាន់លើគ្រោះថ្នាក់ ពេលធ្វើដំណើរពីកន្លែងធ្វើ ការទៅផ្ទះ និងពីផ្ទះទៅកន្លែងធ្វើការរបស់បង ប្អូនកម្មករនិយោជិត។ បន្ទាប់មកទៀត លោក ជាន់ ប៊ុនរិទ្ធ ក៏បានលើកឡើងនូវអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានអត្ថន័យថា “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍” ដើម្បីជម្រាបជូនដល់បង ប្អូនអ្នកបើកបរឱ្យមានការប្រុងប្រយ័ត្ន និងអនុ វត្ត តាមអនុសាសន៍ដ៏មានអត្ថន័យឱ្យមានប្រ សិទ្ធិភាពខ្ពស់។



ទិដ្ឋភាពចូលរួមរបស់អ្នកបើកបរដឹកកម្មករនិយោជិត តំបន់សេដ្ឋកិច្ចពិសេសតាយសេង (ខេត្តស្វាយរៀង)

# កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម ក.ប.ស.ស.

អនុលោមតាមតួនាទីភារកិច្ច ដែលស្រប និងអនុក្រឹត្យលេខ ៣៤អនក្រ.បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីការបង្កើតក្រុមប្រឹក្សា បច្ចេកទេសរបបសន្តិសុខសង្គម សម្រាប់ជន ទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ ថ្នាក់ដឹកនាំក៏ដូចជាក្រុមការ ងារទាំងមូលនៃ ក.ប.ស.ស. បានខិតខំយក ចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម រួមមាន ទាំងការកសាងខ្លឹមសារ ឯកសារលិខិតគតិយុត្ត ផ្សេងៗ និងការចុះផ្តល់ដល់ ទីកន្លែងធ្វើការងារ របស់កម្មករនិយោជិត ដើម្បីធ្វើការអប់រំណែ នាំដល់កម្មករនិយោជិត ឱ្យចេះថែទាំសុខភាពឱ្យ កាន់តែ មានលក្ខណៈល្អប្រសើរពីមួយថ្ងៃ ទៅ មួយថ្ងៃ ជាពិសេសផ្តោតលើជម្ងឺវិជ្ជាជីវៈ ដែល ទទួលរងពីជាតិពុល និងកត្តាផ្សេងៗទៀតដែល ធ្វើឱ្យកម្មករនិយោជិត នៅតំបន់ដែលមិនមាន ភាពប្រក្រតីនានាបណ្តាលឱ្យមានកើតជាជម្ងឺ។

ជាក់ស្តែងថ្មីៗនេះ ក្រុមប្រឹក្សាបច្ចេកទេស របបសន្តិសុខសង្គម បានរៀបចំកិច្ចប្រជុំសា មញ្ញរបស់ខ្លួន នាសាលប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស ក្រោមអធិបតី ឯកឧត្តម កាន់ ម៉ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តា លវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាបច្ចេក ទេសរបបសន្តិសុខសង្គម (ក.ប.ស.ស.) ដើម្បី ពិនិត្យរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៣



ការអញ្ជើញចូលរួមរបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម ក.ប.ស.ស.

និងទិសដៅអនុវត្តបន្ត ព្រមទាំងពិនិត្យផែនការ សកម្មភាពការងារសម្រាប់ឆ្នាំ២០១៤ ក្នុងន័យ ពង្រឹងពង្រីកការងារ និងរកចំណុចប្រឈមនានា ដើម្បីកែសម្រួលសម្រាប់ដំណើរការការងារឆ្នាំ បន្ទាប់ទៀត។

ក្នុងកិច្ចប្រជុំ បន្ទាប់ពីការអានរបាយការណ៍ លទ្ធផល ការងារឆ្នាំ២០១៣ និងសេចក្តីព្រាង ផែនការ សកម្មភាពសម្រាប់ឆ្នាំ២០១៤ ព្រម ទាំងការលើកឡើងពីបញ្ហាប្រឈម ពីសំណាក់ លោក ស៊ី សោភ័ណ នាយករង ប.ស.ស និង ជាសមាជិកអចិន្ត្រៃយ៍នៃ ក.ប.ស.ស. និងការ ពិភាក្សាជជែកវែកញែក ដោយបានពិនិត្យយ៉ាង ល្អិតល្អន់រួចមក អង្គប្រជុំបានសម្រេចលទ្ធផល ដូចតទៅ៖ ឯកភាពលើរបាយការណ៍លទ្ធផល ឆ្នាំ២០១៣ និងបានកែសម្រួលលើ សេចក្តីព្រាង

ផែនការ សកម្មភាពការងារសម្រាប់ឆ្នាំ២០១៤ ក្រៅពីនោះ ក.ប.ស.ស. បានសិក្សាពិនិត្យវិធី លំហូរការងារ ចរន្តឯកសាររបស់ ប.ស.ស និងក្រុមការងារ ក.ប.ស.ស. ក្នុងការពិនិត្យ និងផ្តល់យោបល់ជូន ឯកឧត្តមរដ្ឋមន្ត្រីផងដែរ។ បន្ទាប់មកស្នើសុំធ្វើវិសោធនកម្មមាត្រា៨ នៃអនុ ក្រឹត្យលេខ៣៤ អនក្រ.កប ស្តីពីការបង្កើតក្រុម ប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម សម្រាប់ ជន ទាំងឡាយដែលស្ថិតនៅ ក្រោមបទ ប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ ដោយបង្វែរពីការប្រើប្រាស់ កញ្ចប់ថវិកាប្រចាំឆ្នាំ របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មកប្រើប្រាស់កញ្ចប់ ថវិការបស់ ប.ស.ស វិញ។



ឯកឧត្តម កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក.ប.ស.ស. ក្នុងឱកាសប្រជុំពិភាក្សា

# ការចុះបំពេញការងាររបស់ក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គម នៅខេត្តក្រចេះ

ប្រតិភូក្រុមការងារក្រុមប្រឹក្សាបច្ចេកទេសរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ (ក.ប.ស.ស.) ដែលដឹកនាំក្រុមការងារដោយលោក ស៊ី សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកអចិន្ត្រៃយ៍ នៃក.ប.ស.ស. អមដោយសមាជិក និងក្រុមការងារដទៃទៀត បានចុះបំពេញបេសកកម្មនៅខេត្តក្រចេះ រយៈពេល០៨ថ្ងៃ គិតចាប់ពីថ្ងៃទី១០-១៨ ខែមករា ឆ្នាំ២០១៤ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ក្នុងការបង្ការកុំឱ្យកើតមានឡើងនូវជម្ងឺវិជ្ជាជីវៈ ដែលជម្ងឺនេះកើតឡើងដោយសារការងារ។

ស្របគ្នានេះ ក្រុមប្រតិភូ បានអញ្ជើញចុះ



ទិដ្ឋភាពរបស់ក្រុមប្រឹក្សាបច្ចេកទេសក្នុងកិច្ចប្រជុំពិភាក្សាពីបច្ចេកទេសរបបសន្តិសុខសង្គម (ខេត្តក្រចេះ) ជាងនេះទៅទៀតប្រតិភូបានធ្វើការណែនាំឱ្យតំណាងក្រុមហ៊ុនធ្វើការពន្យល់ អប់រំដល់កម្មកររបស់ខ្លួន កុំឱ្យមានការធ្វេសប្រហែស ក្នុងការងារ ត្រូវបំពាក់ប្រដាប់ការពារឱ្យបានខ្ជាប់ខ្ជួន ជៀសវាងមានការប៉ះពាល់ ដល់រូបរាងកាយ

ដល់សុខភាពដែលបណ្តាល ឱ្យមានគ្រោះថ្នាក់ផ្សេងៗ ឬកើតមានជម្ងឺវិជ្ជាជីវៈដោយសារការធ្វេសប្រហែសនេះ។ ទន្ទឹមនឹងនោះ លោកស៊ី សោភ័ណ នាយករង ប.ស.ស បានជម្រាបដល់តំណាងប្រធានក្រុមហ៊ុនអំពីអត្ថប្រយោជន៍ជាច្រើនរបស់ ប.ស.ស ផ្តល់ជូនដល់កម្មករនិយោជិត ដែលទទួលរងគ្រោះថ្នាក់ ដោយសារការងារ និងអត្ថប្រយោជន៍ដទៃទៀតជាពិសេសការធានារ៉ាប់រងសុខភាព ដែល ប.ស.ស បានគ្រោងនឹងដាក់ឱ្យដំណើរការ ជាប់ៗនាពេលខាងមុខ ។



ការអញ្ជើញត្រួតពិនិត្យទីកន្លែងការងារ នៅក្រុមហ៊ុន

ត្រួតពិនិត្យលក្ខខណ្ឌការងារ នៅក្រុមហ៊ុនវ៉ែស៊ីងយន្តគ័ង ខូអិលធីឌី ហើយបានធ្វើការពន្យល់ណែនាំដល់តំណាងក្រុមហ៊ុនឱ្យគោរពច្បាប់ការងារ និងច្បាប់ការងាររបស់ ប.ស.ស ដោយឱ្យតំណាងក្រុមហ៊ុន ធ្វើការអប់រំណែនាំដល់កម្មករនិយោជិតរបស់ខ្លួនឱ្យចេះវិន័យវិធីសាស្ត្រ ក្នុងការទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាថាហេតុ ហើយឱ្យមានការគោរពវិន័យការងារបានល្អ អនាម័យល្អ និងឱ្យមានការរស់នៅស្អាតផងដែរ។



ការរដ្ឋានអណ្តូងរ៉ែ (ខេត្តក្រចេះ)

# សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីវិធីសាស្ត្រទូទាត់ថ្លៃសេវាសុខាភិបាល ជាមួយអ្នកជំនាញសុខាភិបាល

នៅសណ្ឋាគារភ្នំពេញ នាវេលាម៉ោង៨:០០

នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ក្រោម ការរៀបចំរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) មានបើកសិក្ខាសាលាស្តីពី វិធីសាស្ត្រទូទាត់ថ្លៃសេវាសុខាភិបាល ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិ របបសន្តិសុខសង្គម លោកវេជ្ជ. ប៉ុក វណ្ណថាត ប្រធានគណៈកម្មការរៀបចំយន្តការ នៃការទូទាត់សេវាសុខាភិបាល សម្រាប់គម្រោងដែលស្ថិតនៅក្រោម ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សា និងផ្តល់យោបល់លើវិធីសាស្ត្រទូទាត់ថ្លៃសេវា សម្រាប់



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស អញ្ជើញឡើងថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា របបធានារ៉ាប់រងសុខភាព។ ភ្ញៀវកិត្តិយសចូលរួមក្នុងឱកាសនោះមានដូចជា ឯកឧត្តម ឡាំម៉េងហួរ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានទី១ នៃគណៈគ្រូពេទ្យ លោក

ជំទាវ អ៊ី សាម៉ុល សមាជិកគណៈគ្រូពេទ្យ Mr. Michael Stal អ្នកជំនាញការផ្នែកថែទាំសុខភាពប្រចាំ ប.ស.ស និងអស់លោក/លោកស្រីជាសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប្រធាន/អនុប្រធានតំណាងមន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងមន្ត្រីជំនាញក្រោមឱវាទ ភ្ញៀវកិត្តិយស ជាតិ/អន្តរជាតិ ជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម នៃពិធីបើកអង្គសិក្ខាសាលា លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានអញ្ជើញឡើងថ្លែងសុន្ទរកថា និងមានមតិចាប់អារម្មណ៍ ចំពោះគណៈអធិបតី សមាជិក សមាជិកា ចូលរួមទាំងអស់។ ខ្លឹមសារ នៃសុន្ទរកថា បានបញ្ជាក់ពីកិច្ចដំណើរការ និងការរីកចំរើននៃរបបធានារ៉ាប់រងហានិភ័យការងារ ដែលជាជំហានទី១ របស់ ប.ស.ស ដោយពេលបច្ចុប្បន្នមានសហគ្រាស គ្រឹះស្ថានជាង ៦,០០០ មានកម្មករនិយោជិតប្រមាណជាង ៨០០,០០០នាក់ បានចុះបញ្ជីនៅ ប.ស.ស និងគ្រោងដាក់ឱ្យដំណើរការរបបធានារ៉ាប់រងសុខភាព នាពាក់កណ្តាលឆ្នាំ២០១៤។ ដើម្បីធានាឱ្យរបបធានារ៉ាប់រងសុខភាព ធ្វើដំណើរទៅមុខប្រកបដោយភាព



កិច្ចពិភាក្សាជាក្រុមរបស់សិក្ខាកាម



រលូន និងប្រសិទ្ធភាពខ្ពស់ ប.ស.ស បានបង្កើត ឱ្យមានការិយាល័យធានារ៉ាប់រងសុខភាព និង គណៈកម្មការរៀបចំយន្តការ នៃការទូទាត់សេវា សុខាភិបាល ដែលជាគណៈកម្មការអន្តរក្រសួង ក្នុងនោះសមាសភាព មានតំណាងមកពីក្រសួង

ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រ សួងសុខាភិបាលមន្ទីរពេទ្យឯកជន តំណាងបេ- ឡាជាតិរបបសន្តិសុខសង្គម និងមានជំនាញការ ផ្នែកធានារ៉ាប់រងសុខភាព ដើម្បីធ្វើការសិក្សា និង រៀបចំវិធីសាស្ត្រ ទូទាត់សេវាជាមូលដ្ឋានសុខា

ភិបាលមួយសម្រាប់បម្រើ ដល់កម្មករនិយោ ជិត។ កម្មវិធីបន្ទាប់ លោក ស៊ី សោភ័ណ នា យករង បេឡាជាតិរបបសន្តិសុខសង្គម បានធ្វើ បទបង្ហាញ ស្តីពីការអភិវឌ្ឍ វិធីសាស្ត្រទូទាត់ ថ្លៃសេវាជូនមូលដ្ឋានសុខាភិបាល ដើម្បីដាក់ជូន សមាជិក សមាជិកា នៃអង្គសិក្ខាសាលាបាន ជ្រាប និងជាមូលដ្ឋានក្នុងការពិភាក្សា។

ឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងផុលផុស និង ប្រកបដោយការយកចិត្តទុកដាក់អស់រយៈពេល ពីរថ្ងៃរួចមក អង្គសិក្ខាសាលាបានសម្រេច និង ឯកភាពលើបញ្ហាមួយចំនួនដូចជា៖ បញ្ហាពិនិត្យ និងពិគ្រោះព្យាបាលជម្ងឺ បញ្ហាបញ្ជូនអ្នកជម្ងឺ បញ្ហាតម្លៃសេវា និងបញ្ហាមួយចំនួនទៀតដែល ជាគន្លឹះដ៏សំខាន់សំដៅធានាដល់និរន្តរភាព នៃការ អនុវត្តរបបធានារ៉ាប់រងសុខភាព។

អង្គសិក្ខាសាលាបានបញ្ចប់នៅ វេលាម៉ោង ដប់ពីរ និងប្រាំនាទីថ្ងៃក្រុង ថ្ងៃទី៣១ ខែឆ្នាំ ដដែល ក្រោមការប្រកាសបិទរបស់ លោក ស៊ី សោភ័ណ នាយករង បេឡាជាតិរបបសន្តិសុខ សង្គម ។



ការបញ្ចេញមតិវិះគន់ និងចូលរួមជាយោបល់



លោក ស៊ី សោភ័ណ នាយករង ប.ស.ស អញ្ជើញឡើងប្រកាសបិទអង្គសិក្ខាសាលា



ការចូលរួមថតរូបអនុស្សាវរីយ៍របស់សិក្ខាកាម

# ការប្រជុំពិភាក្សារបស់គណៈកម្មការរៀបចំយន្តការទូទាត់ផ្ទៃសេវាសុខាភិបាល សម្រាប់គម្រោងដែលស្ថិតនៅក្រោមបេឡាជាតិរបបសន្តិសុខសង្គម

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ៩:០០នាទីព្រឹក នៅសាលប្រជុំជំនុំនៃបេឡាជាតិ របបសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បេឡាជាតិរបបសន្តិសុខ

សង្គមផ្ទាល់។ កិច្ចប្រជុំពិភាក្សានេះបានផ្តោតសំខាន់ទៅលើ៖ ទី១ ប្រកាសស្តីពីយន្តការនៃការទូទាត់ផ្ទៃសេវា ធានារ៉ាប់រងសុខភាព និងហានិភ័យការងារ

ទូទាត់ផ្ទៃសេវាធានារ៉ាប់រងសុខភាព និងហានិភ័យការងារ។

នៅក្នុងចំនុចសំខាន់ខាងលើអង្គប្រជុំ បានធ្វើការកំណត់និយមន័យ កែសម្រួលពាក្យបច្ចេកទេស និងបន្ថែមប្ល្យាប្រយោគផ្សេងៗ ឱ្យស្របទៅតាមពាក្យបច្ចេកទេស ដើម្បីឱ្យមានការឯកភាពគ្នា ទៅលើការប្រើប្រាស់ពាក្យ ទាំងអក្សរ បរទេស និងអក្សរខ្មែរ។



សកម្មភាពប្រជុំពិភាក្សា ស្តីពីយន្តការនៃការទូទាត់ផ្ទៃសេវាធានារ៉ាប់រងសុខភាព និងហានិភ័យការងារ សង្គម បានរៀបចំកិច្ចប្រជុំរបស់ខ្លួន លើកទី១៩ ក្រោមអធិបតីភាព លោកវេជ្ជ. ប៉ុក វណ្ណថាត ប្រធានគណៈកម្មការរៀបចំយន្តការ នៃការទូទាត់ផ្ទៃសេវាសុខាភិបាល សម្រាប់គម្រោងដែល ស្ថិតនៅក្រោមបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានសមាសភាពចូលរួមពីក្រសួង/ស្ថាប័ន និងអង្គការពាក់ព័ន្ធដែលក្នុងនោះមាន៖ តំណាងក្រសួងសុខាភិបាល តំណាងមន្ទីរពេទ្យព្រះកុសុមៈ និងតំណាងបេឡាជាតិរបបសន្តិសុខ

ទី២ ឧបសម្ព័ន្ធ១ នៃប្រកាសស្តីពីយន្តការនៃការទូទាត់ផ្ទៃសេវាធានារ៉ាប់រងសុខភាព និងហានិភ័យការងារ។

ទី៣ ឧបសម្ព័ន្ធ២ នៃប្រកាសស្តីពីយន្តការនៃការ

ការប្រជុំពិភាក្សានេះដែរ អង្គប្រជុំមានគោលដៅបង្កើតចេញនូវប្រកាសពេញលេញមួយ និងជាលក្ខណៈរួមមួយផ្សេងទៀត ដើម្បីឱ្យមានការឯកភាពគ្នា ហើយធ្វើការអនុវត្តចំពោះការទូទាត់ផ្ទៃសេវាសាធារណៈ ឱ្យមានភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាព។



ទិដ្ឋភាពនៃការកែប្រែឧបសម្ព័ន្ធ១ នៃប្រកាស



សកម្មភាពចូលរួមពិភាក្សាកែសម្រួលឧបសម្ព័ន្ធ២ នៃប្រកាស

# ការវាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងាររបស់ជនរងគ្រោះ របស់គណៈកម្មការវេជ្ជសាស្ត្រ

គណៈកម្មការវេជ្ជសាស្ត្របានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្របតាមច្បាប់ និងមានតម្លាភាពហើយទទួលបានលទ្ធផលល្អជាបណ្តើរៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មការបានធ្វើការប្រជុំ និងវាយតម្លៃ ដោយរៀបចំឱ្យមានការត្រួតពិនិត្យសុខភាព និងសមត្ថភាពការងារ នៃអ្នករងគ្រោះដែលត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ការងារ ទើបនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ គណៈកម្មការវេជ្ជសាស្ត្របានបើកកិច្ចប្រជុំ (លើកទី៩៦) ដើម្បីធ្វើការវាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងារ ក្រោមការដឹកនាំនៃកិច្ចប្រជុំដោយ លោក ប៉ុក វណ្ណថាត ប្រធានគណៈកម្មការវេជ្ជសាស្ត្រ នៃបេឡាជាតិ



លោក ប៉ុក វណ្ណថាត ប្រធានគណៈកម្មការវេជ្ជសាស្ត្រ ក្នុងកិច្ចពិគ្រោះយោបល់ និងវាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងារ របស់ជនរងគ្រោះ

ធ្វើតាមនីតិវិធីនៃការអនុវត្តការងាររបស់ខ្លួន។ ចំពោះជនរងគ្រោះ ដែលបាត់បង់សមត្ថភាព

ចាប់ពី ២០ ភាគរយឡើងទៅ ត្រូវទទួលបានអត្ថប្រយោជន៍ពី ប.ស.ស ដោយបើកប្រាក់មួយត្រីមាសម្តង ពីធនាគារអេស៊ីលីដា ជារៀងរហូត។ ទន្ទឹមនឹងនោះ គណៈកម្មការ បានកំណត់ថ្លៃដើម្បីបើកកិច្ចប្រជុំ ក្នុងការវាយតម្លៃ ជនរងគ្រោះដ៏ទៃទៀត ដែលបានទទួលរង គ្រោះថ្នាក់ក្នុងម៉ោងការងារផងដែរ។ ជនរងគ្រោះដែលបានបាត់បង់សមត្ថភាពការងារ ត្រូវមកទទួលការវាយតម្លៃ នៅបេឡាជាតិ របបសន្តិសុខសង្គម ក្នុងរយៈពេល ១ឆ្នាំម្តង តាមការកំណត់របស់គណៈកម្មការ វេជ្ជសាស្ត្រ ដើម្បីកំណត់កម្រិត នៃការបាត់បង់សមត្ថភាពការងារសារជាថ្មី។



ការតាមដាន និងវាយតម្លៃនូវកម្រិតបាត់បង់សមត្ថភាពរបស់ជនរងគ្រោះ

របបសន្តិសុខសង្គម និងជាអនុប្រធាននាយកដ្ឋានពេទ្យការងារ តំណាងឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានតំណាងមកពីក្រសួងសុខាភិបាល មន្ត្រីជំនាញរបស់ បេឡាជាតិរបបសន្តិសុខសង្គម និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ករណីគ្រោះថ្នាក់នេះភាគច្រើនកើតឡើងពេលកំពុងធ្វើដំណើរ (គ្រោះថ្នាក់ចរាចរណ៍)និងមានគ្រោះថ្នាក់ផ្សេងៗទៀតកើតឡើងនៅកន្លែងធ្វើការផ្ទាល់តែម្តង។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៤ គណៈកម្មការវេជ្ជសាស្ត្រ បានធ្វើការវាយតម្លៃកម្រិតបាត់បង់សមត្ថភាព ការងារដល់ជនរងគ្រោះបានចំនួន ១៦នាក់ និងធ្វើការវាយតម្លៃ កម្រិតបាត់បង់សមត្ថភាពការងារឡើងវិញ ចំនួន៥នាក់ បាន

ការងារតិចជាង ២០ភាគរយ ប.ស.ស ត្រូវបើកប្រាក់ធនលាភឱ្យគាត់តែម្តងគត់ ដោយឡែកបើជនរងគ្រោះ ដែលបាត់បង់សមត្ថភាពការងារ



កិច្ចពិគ្រោះយោបល់របស់គណៈកម្មការ ទៅលើការព្យាបាលរបស់ជនរងគ្រោះ

# កិច្ចប្រជុំពិភាក្សា ស្តីពីផែនការអភិវឌ្ឍន៍ប្រព័ន្ធ គ្រប់គ្រងទិន្នន័យរបបធានារ៉ាប់រងសុខភាព

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលាប្រជុំបេឡាជាតិរបបសន្តិសុខសង្គម មានបើកកិច្ចប្រជុំពិភាក្សាស្តីពី ផែនការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យ របបធានារ៉ាប់រងសុខភាព ក្រោមការដឹកនាំប្រជុំដោយ លោក ស៊ី សោភ័ណ នាយករង បេឡាជាតិរបបសន្តិសុខសង្គម លោកម៉េងហុង ប្រធានការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្មនិងជាប្រធានសម្របសម្រួលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់របបធានារ៉ាប់រងសុខភាព និងមានការចូលរួមពីអ្នកជំនាញការ អង្គការពលកម្មអន្តរជាតិ (ILO) អ្នកជំនាញការមកពីប្រទេសថៃ អ្នកជំនាញការមកពីប្រទេសបារាំងផងដែរ។

ក្នុងឱកាសនោះ លោក ម៉េង ហុង ប្រធានការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម និងជាប្រធានសម្របសម្រួលគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់របបធានារ៉ាប់រងសុខភាព បានលើកឡើងអំពីគោលបំណង នៃកិច្ចពិភាក្សាថា កិច្ចពិភាក្សានេះគឺ ដើម្បីធ្វើការដោះ



ទិដ្ឋភាពពិភាក្សារួម ក្រោមកិច្ចដឹកនាំរបស់ លោក ស៊ី សោភ័ណ នាយករង នៃប.ស.ស

ស្រាយ និងបំផុសនូវគំនិតទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា។ ឆ្លងតាមការធ្វើបទបង្ហាញ របស់អ្នកជំនាញការបរទេសនីមួយៗ បានផ្តោតសំខាន់ផងដែរអំពីការបង្កើតនូវ Data ជាក់លាក់មួយ ឱ្យស្របទៅតាមលក្ខណៈប្រព័ន្ធឱ្យទាន់សម័យកាល ចំពោះការគ្រប់គ្រងទិន្នន័យ ការផ្តល់សេវាព្យាបាលដែល ប.ស.ស និងបង្កើតរបបធានារ៉ាប់រងសុខភាព នាពេលខាងមុខ។

លោក ស៊ី សោភ័ណ នាយករង ប.ស.ស បានលើកឡើងដែរថា ការបង្កើតឱ្យមានប្រព័ន្ធ



ការផ្តល់មតិ និងចូលរួមយោបល់របស់អង្គការពាក់ព័ន្ធប្រតិបត្តិការណ៍នេះ គឺទាមទារឱ្យដៃគូពាក់ព័ន្ធសហការគ្នាឱ្យបានម៉ត់ចត់ ផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកដើម្បីងាយស្រួលគ្រប់គ្រង និងអនុវត្តការងារឱ្យបានល្អ មានប្រសិទ្ធភាព និងតម្លាភាព។



ការចូលរួមបង្ហាញ នូវបទពិសោធន៍ផ្សេងៗ របស់តំណាងអង្គការ ILO

# វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីការិយាល័យ អធិការកិច្ច និងកិច្ចការនីតិកម្ម

កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៤ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ដែលវគ្គបណ្តុះបណ្តាលនេះទាក់ទងទៅនឹង ផ្នែកអធិការកិច្ច និងនីតិវិធីផ្សេងៗ ក្នុងការត្រៀមខ្លួនចូលរួមចុះអធិការកិច្ចចម្រុះ ជាមួយក្រុមអធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយកប.ស.ស លោក ស៊ី សោភ័ណ នាយករងប.ស.ស និង លោក ម៉េង ហុង ប្រធានការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម ដោយមានការចូលរួមពីមន្ត្រីជំនាញជាច្រើនរូបទៀត។

ជាកិច្ចបន្ទាប់ លោក ម៉េង ហុង អញ្ជើញឡើងមានមតិ ដោយលើកឡើងអំពីមូលហេតុដែលនាំឱ្យ ប.ស.ស បើកវគ្គបណ្តុះបណ្តាលនេះ គឺដោយយោងតាមអនុសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលទាមទារឱ្យអង្គភាពក្រោមចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចរួមរវាង បេឡាជាតិរបបសន្តិសុខសង្គម ដែលមាន០៧នាយកដ្ឋានផ្សេងទៀតចូលរួមជៀសវាងមានភាពមិនប្រក្រតី ដោយគ្មានតម្លា



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលភាពណាមួយ និងមានការរំខានដល់និយោជក លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម។ លោក អ៊ុក សមវិទ្យា ក៏បានផ្តាំផ្ញើផងដែរ ចំពោះសិក្ខាកាមទាំងអស់ដែលជាក្រុមអធិការកិច្ចត្រូវត្រៀមខ្លួន ធ្វើសមាហរណកម្ម ជាមួយក្រុមអធិការចម្រុះ ហើយវគ្គនេះក៏បានជួយពង្រឹងសមត្ថភាពមន្ត្រី អធិការកិច្ចរបស់ ប.ស.ស ដើម្បីឱ្យការអនុវត្តការងារជាក់ស្តែងមានភាពរលូន សម្រាប់អង្គភាព និងក្រសួង។ លោកនាយកបានបន្តទៀតថាអធិការត្រូវមានមនសិការវិជ្ជាជីវៈ ដែលមានដូចជាសីលធម៌ និងគុណតម្លៃព្រោះថាកត្តាទាំងអស់នេះ ធ្វើឱ្យការ អនុវត្ត ការងារ មានប្រសិទ្ធភាពទទួលបានលទ្ធផលល្អ ប្របដោយភាពជឿជាក់ និងភាពទុកចិត្តពីអ្នកទទួលសេវា។



ការចូលរួមរបស់មន្ត្រីការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម

# ការចុះចែកប័ណ្ណធានារ៉ាប់រងហានិភ័យការងារ នៅខេត្តកំពង់ចាម



ការពិភាក្សាពិគ្រោះយោបល់ និងសុំកិច្ចសហការជាមួយរដ្ឋបាលនៅរោងចក្រ និងផ្នែកពាក់ព័ន្ធដទៃទៀត

បេឡាជាតិរបបសន្តិសុខសង្គម បានអនុវត្តនូវរបបធានារ៉ាប់រងហានិភ័យការងារ របស់ខ្លួន (គ្រោះថ្នាក់ការងារ) ដល់បងប្អូនកម្មករនិយោជិត ដែលបម្រើការងារ តាមបណ្តាសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពី៨នាក់ឡើងទៅ។ ជាជំហានដំបូងនៃការធានារ៉ាប់រងនេះ កន្លងមក ប.ស.ស បានទទួលឯកសារ និងទិន្នន័យមិនបានគ្រប់ជ្រុងជ្រោយ ដើម្បីជាមូលដ្ឋានក្នុងការ បង្កើតអត្តសញ្ញាណ (កាតសមាជិក)។ ដោយសារទិន្នន័យនៃការចុះបញ្ជីឈ្មោះកម្មកររបស់ សហគ្រាស គ្រឹះស្ថាន មួយចំនួនមានលក្ខណៈខុសពីប្រក្រតី (កម្មករនិយោជិតមានឈ្មោះជាន់គ្នា និងបានប្រើប្រាស់ឯកសារខ្លីគ្នាទៅវិញទៅមកដែលធ្វើឱ្យ ប.ស.ស ពិបាកគ្រប់គ្រងទិន្នន័យ។ ក្នុងខណៈនោះដែរ ប.ស.ស បានធ្វើការកែតម្រូវឱ្យកម្មករនិយោជិត ប្រើប្រាស់ឯកសារចូលបម្រើការងារ ឱ្យបានត្រឹមត្រូវ តាមច្បាប់ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាន។ បច្ចុប្បន្ននេះ បេឡាជាតិរបបសន្តិសុខសង្គម បាននឹងកំពុងធ្វើប័ណ្ណធានារ៉ាប់រងហានិភ័យការងារ ដើម្បីចែកជូនដល់កម្មករ

និយោជិត ដើម្បីមានភាពងាយស្រួលក្នុងការសម្គាល់ថា ជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម។ ស្របនឹងនេះដែរ កាលពីថ្ងៃទី០២ រហូតដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ មន្ត្រី



ការចូលរួមស្តាប់ នូវការណែនាំ របស់មន្ត្រី ប.ស.ស ដល់អ្នកទទួលបញ្ជីសមាជិកថ្មី

ប.ស.ស បានចុះចែកប័ណ្ណធានារ៉ាប់រងហានិភ័យការងារ ដោយពន្យល់ពីនីតិវិធី នៃការប្រើប្រាស់ប័ណ្ណធានារ៉ាប់រងនេះ ដល់កម្មករនិយោជិត ដែលបម្រើការងារតាមបណ្តា សហគ្រាស គ្រឹះស្ថាន មួយចំនួន ដែលបានចុះបញ្ជីជាមួយ ប.ស.ស។ ប.ស.សបាន ផ្តល់ប័ណ្ណដល់សហគ្រាសជូនដូចខាងក្រោម៖

CO.,LTD ដែលមានអាសយដ្ឋាននៅក្នុងស្រុក ពញ្ញាក្រែក ខេត្តកំពង់ចាម មានកម្មករនិយោជិត ចំនួន ១៤៤៣នាក់ និងមានកម្មករទទួលបាន ប័ណ្ណធានារ៉ាប់រងចំនួន ៣៨៣នាក់ មួយចំនួនទៀត ក្រុមហ៊ុនបាននឹងកំពុងរៀបចំបញ្ជីឈ្មោះដើម្បី ទទួលបានប័ណ្ណជាបន្តបន្ទាប់។

- សហគ្រាស TANG LY VENG ស្ថិតនៅ ក្នុងស្រុកពញ្ញាក្រែកដដែល មានកម្មករសរុប ចំនួន ៥ ២៣នាក់កម្មករនិយោជិតទទួលបានប័ណ្ណ គ្រប់ៗគ្នាទាំង ៥២៣នាក់។



- សហគ្រាស SOPHEAK NIKA INVESTMENT GROUP CO.,LTD មានអាសយដ្ឋានស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមដែល មានកម្មករសរុបចំនួន ៣៥០០នាក់ កម្មករដែលទទួលបានប័ណ្ណចំនួន៣៤៨នាក់។

- សហគ្រាស TAPAO RUBBER PLANTATION CO.,LTD មានអាសយដ្ឋានស្ថិតនៅស្រុកក្រចេះ ខេត្តកំពង់ចាម មានកម្មករនិយោជិតសរុបចំនួន ៥៦៤នាក់ ទទួលបានប័ណ្ណចំនួន ៧៨នាក់។

- សហគ្រាស AN MADY GROUP CO.,LTD នៅឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម មានកម្មករសរុបចំនួន ១៣៩នាក់ កម្មករនិយោជិត ទទួលបានប័ណ្ណចំនួន ៥៦៤នាក់។



ការចូលរួមផ្តល់យោបល់ របស់តំណាងរាងចក្រ សហគ្រាស

- សហគ្រាស LONG SRENG IERNATIONAL CO.,LTD ស្ថិតនៅក្នុងស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម កម្មករសរុបចំនួន ៦៤០នាក់ កម្មករទទួលបានប័ណ្ណធានារ៉ាប់រង

ចំនួន៤៧៧នាក់។ ក្រោយពីនោះសហគ្រាសនឹងរៀបចំបញ្ជីឈ្មោះដើម្បីធ្វើការស្នើសុំបន្ត។

បន្ទាប់ពីបានចុះចែកប័ណ្ណធានារ៉ាប់រងជូនដល់កម្មករនិយោជិត ដែលបម្រើការងារនៅក្នុងសហគ្រាស គ្រឹះស្ថានមួយចំនួនក្នុងខេត្តកំពង់ចាមរួចមក បេឡាជាតិរបបសន្តិសុខសង្គមបាននឹងកំពុងរៀបចំប័ណ្ណធានារ៉ាប់រង ជូនដល់កម្មករនិយោជិតដែលបម្រើការងារ នៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីកាជាមួយបេឡាជាតិរបបសន្តិសុខសង្គម ជាបន្តបន្ទាប់ទៀត។ “ប័ណ្ណធានារ៉ាប់រងហានិភ័យការងារចែកជូន ចំពោះតែកម្មករនិយោជិតណា ដែលបម្រើការងារ នៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីកា ជាមួយបេឡាជាតិរបបសន្តិសុខសង្គមតែប៉ុណ្ណោះ។”



ការផ្តល់មតិណែនាំរបស់មន្ត្រី ប.ស.ស ដល់សមាជិកថ្មី



ទិដ្ឋភាពប្រគល់កាតសមាជិកថ្មី ដល់រដ្ឋបាលរាងចក្រ សម្រាប់ចែកជូនបន្តដល់សមាជិកចូលថ្មី

# ការចុះអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តឧត្តរមានជ័យ

មន្ត្រីនិងបុគ្គលិកការិយាល័យអធិការកិច្ច និង កិច្ចការនីតិកម្ម បានចុះទៅអង្កេត ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបេឡា ជាតិរបបសន្តិសុខសង្គម ចាត់ទុកថាជាគ្រោះ ថ្នាក់ការងារ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ជនរងគ្រោះ ឈ្មោះ នូរ បូរ៉ាវី ជាបុគ្គលិកធ្វើការ នៅធនាគារអេស៊ីលីដា បានទទួលរងគ្រោះថ្នាក់ ចរាចរណ៍ ដោយសារម៉ូតូជនរងគ្រោះបុកជា មួយគោយន្តកម្រៃ បណ្តាលឱ្យស្លាប់នៅនឹង កន្លែងកាលពីនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតលើផ្លូវជាតិលេខ១៧១, ភូមិគីរីវិន, សង្កាត់ កូនក្រៀល, ខណ្ឌសំរោង, ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីក្រុមការងារ បានចុះសាកសួរព័ត៌មាន ទាក់ទងនឹងស្ថានភាព គ្រោះថ្នាក់ដល់កន្លែងកើត ហេតុផ្ទាល់ដោយមានសាក្សី ជានាយកធនាគារ អេស៊ីលីដាប្រចាំស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ និងដោយបានទទួលរបាយការ ណ៍ពីមន្ត្រីប៉ូលីស នៅក្រុងសំរោងបានបញ្ជាក់ ថាករណីជនរងគ្រោះ ដែលទទួលរងគ្រោះ ថ្នាក់នេះកើតឡើង នៅពេលជន រងគ្រោះធ្វើ ដំណើរពីកន្លែងធ្វើការទៅផ្ទះ ដោយត្រង់ដោយ



ការចុះសាកសួរព័ត៌មានដល់កន្លែងធ្វើការ របស់ជនរងគ្រោះ



ការចុះអង្កេត នៅកន្លែងកើតហេតុ

មិនឈៀងចូលទៅកន្លែងផ្សេង ដែល ករណី នេះ បេឡាជាតិរបបសន្តិសុខសង្គម ចាត់ទុកថា ជាគ្រោះថ្នាក់ការងារ។ ដោយឡែកជនរងគ្រោះ នៅលើ ហើយមិនមែនជាមេគ្រួសារ និងមិន មានអ្នកនៅក្នុងបន្ទុក ដូច្នេះក្រុមគ្រួសារនៃជន រងគ្រោះទទួលបានអត្ថប្រយោជន៍ ពី ប.ស.ស

បានត្រឹមតែទូទាត់ថ្លៃឈ្នួល ដឹកជញ្ជូនសពមក ផ្ទះ និងផ្តល់ប្រាក់វិភាជន៍បូជាសពចំនួន៤,០០០ ,០០០រៀល តែប៉ុណ្ណោះ ដើម្បីធ្វើបុណ្យតាម ប្រពៃណី។



ការចុះសួរព័ត៌មាន និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមគ្រួសារជនរងគ្រោះ

សេចក្តីបញ្ជាក់បុគ្គលពេក	
ឈ្មោះបុគ្គលពេក	ស្រី ២០១៤
ថ្ងៃខែឆ្នាំកើត	១៥/០៥/១៩៩៤
ស្រី ឈ្មោះ	ស្រី ២០១៤
ថ្ងៃខែឆ្នាំកើត	១៥/០៥/១៩៩៤
ស្រី ឈ្មោះ	ស្រី ២០១៤
ថ្ងៃខែឆ្នាំកើត	១៥/០៥/១៩៩៤



# ការប្រារព្ធពិធីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ នៅបេឡាជាតិរបបសន្តិសុខសង្គម



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស ក្នុងឱកាសអបអរសាទរសិទ្ធិនារីអន្តរជាតិ ០៨ មីនា ២០១៤

ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា គឺជាថ្ងៃដែលបណ្តាប្រទេសទូទាំងពិភពលោក បានប្រារព្ធជាដៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់វិភាគរបស់នារី ដែលបានតស៊ូប្រឆាំងនឹងការរើសអើងសិទ្ធិ ក្នុងការងារសិទ្ធិ ចូលរួមបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សិទ្ធិក្នុងការទទួលបានការអប់រំបណ្តុះបណ្តាល សិទ្ធិចូលរួមក្នុងការកាន់តំណែង នៅក្នុងស្ថាប័នសាធារណៈ និងទាមទារឱ្យមានការ បញ្ឈប់ការរើសអើងនឹងនារីដែលជាភេទទទេនខ្សោយ។ ដើម្បីចូលរួមអបអរសាទរថ្ងៃដ៏មានអត្ថន័យនេះ បេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ



ការចូលរួមរបស់នារី ប.ស.ស ក្នុងពិធីប្រារព្ធ

២០១៤ ដោយមានការ អញ្ជើញចូលរួមក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម ក្រោមប្រធានបទ “សមភាពនៃការអប់រំ មានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម”។

ជាកិច្ចចាប់ផ្តើម កញ្ញា សុភ សុផារី អនុប្រធានការិយាល័យរដ្ឋបាល នៃបេឡាជាតិរបបសន្តិសង្គម បានឡើងអានពីប្រវត្តិ នៃទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា។ ដោយលើកអំពីការតស៊ូរបស់នារីចាប់តាំងពីឆ្នាំដំបូងៗមក ទិវាសិទ្ធិនារីអន្តរជាតិកាន់តែប្រែក្លាយ ទៅជាទិវាសម្រាប់ឆ្លុះបញ្ចាំងអបអរសាទរ ចំពោះសមិទ្ធិផល

ដែលកើតចេញពីសេចក្តីក្លាហាន និងការប្តេជ្ញាចិត្តរបស់នារីដើម្បីទទួលបានសិទ្ធិ និងឱកាសស្មើភាពគ្នា។ ដោយឡែកនារីនៅបេឡាជាតិរបបសន្តិសុខសង្គម ទោះជាមានការយកចិត្តទុកដាក់ និងលើកទឹកចិត្ត ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួចហើយក្តី ក៏អង្គភាពប.ស.ស ផ្ទាល់ដែលមាន លោក អ៊ុក សមវិទ្យា នាយក ប.ស.ស ផ្ទៀងផ្ទាត់ឱកាសរៀបចំអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិនៅ ប.ស.ស ជាដៀងរាល់ឆ្នាំដែរ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំចំពោះនារី ដែលជាមន្ត្រី និងបុគ្គលិកនៅ ប.ស.ស។



លោក អ៊ុក សមវិទ្យា នាយក ប.ស.ស ជូនកាដូអនុស្សាវរីយ៍ ដល់នារី ប.ស.ស ក្នុងទិវាសិទ្ធិនារី



# ទូរស័ព្ទ: ១២៨៦ ក្រុមប្រចាំការ Hotline 24 ម៉ោង

ចាប់តាំងពីការដាក់ឱ្យដំណើរការ របប ធានារ៉ាប់រងហានិភ័យការងារ (គ្រោះថ្នាក់ការ ងារ)រហូតមកដល់បច្ចុប្បន្ន មានរយៈពេលជិត ៦ឆ្នាំ ហើយដោយទទួលបានជោគជ័យគួរជា ទីមោទនៈ។ ទន្ទឹមនឹងភាពជោគជ័យនេះដែរ បេឡាជាតិរបបសន្តិសុខសង្គម បាននឹងកំពុង រៀបចំជាបណ្តើរៗ នូវការដាក់ឱ្យដំណើរការ របបធានារ៉ាប់រងសុខភាព ដែលជាជំហានទី ២ របស់ខ្លួន ដែលគម្រោងនឹងដាក់ឱ្យដំណើរ ការនៅពាក់កណ្តាលឆ្នាំ២០១៤នេះ និងដើម្បី រួមចំណែក ក្នុងការជំរុញឱ្យរបបធានារ៉ាប់រង សុខភាព ទទួលបានជោគជ័យ ដូចរបបធា នារ៉ាប់រងហានិភ័យការងារ ក្រុមការងារ Hotline ដែលជាផ្នែកមួយដ៏សំខាន់ នៃ ប.ស.ស បានត្រៀមខ្លួនរួចជាស្រេច ទាំង សមត្ថភាព និងជំនាញក្នុង ការបម្រើសេវា របបធានារ៉ាប់រងសុខភាព ដែលនឹងមក ដល់នា ពេលជំនុំខាងមុខនេះ ឲ្យមានប្រសិទ្ធ ភាព និងប្រកបដោយលទ្ធផលល្អប្រសើរ។ ភាពជោគជ័យនាពេលនេះ គឺបានមកដោយ សារការខិតខំប្រឹងប្រែង ពីគ្រប់បណ្តាផ្នែក ទាំងអស់នៃ បេឡាជាតិរបបសន្តិសុខសង្គម

ក្នុងនោះក៏មានក្រុមការងារ HOTLINE នៃ ការិយាល័យគោលនយោបាយផងដែរ។

ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០១៤ ក្រុមការងារ HOTLINE បានអនុវត្តនូវទិសដៅ កិច្ចរបស់ខ្លួនយ៉ាងសកម្ម និងទទួលបានលទ្ធ ផលជាផ្នែកគួរឱ្យកត់សម្គាល់ ក្នុងនោះមាន ដូចជា:បានធ្វើការសម្របសម្រួល និងទទួល ព័ត៌មានពីសមាជិក បេឡាជាតិរបបសន្តិសុខ សង្គម បានជាច្រើនលើក, ធ្វើការសម្រប សម្រួល សម្រាប់សេវាសង្គ្រោះបន្ទាន់ បាន ជាច្រើនដង, ទទួលព័ត៌មានករណីសន្លប់បាន ជាច្រើនករណី, និងធ្វើការសម្របសម្រួល នូវបញ្ហាសមាជិកទទួលរង គ្រោះថ្នាក់រហូត

ដល់ស្លាប់ បានមួយចំនួនទៀត។

ទន្ទឹមនឹងទទួលបានលទ្ធផលជាផ្នែកក្តី ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរដែល តម្រូវឱ្យក្រុមការងារ HOTLINE នៅតែខិត ខំប្រឹងប្រែងដោះស្រាយ រាល់ការប្រឈមនោះ ឲ្យមានភាពរលូន និងរហ័សទាន់ ពេលវេលា ដើម្បីបម្រើសេវាសាធារណៈ ជូនដល់សមា ជិក នៃបេឡាជាតិរបបសន្តិសុខសង្គម ឲ្យ បានល្អបន្ថែមទៀត។



សកម្មភាពទំនាក់ទំនងការងារ របស់អតិថិជនជាមួយ Hotline

# នាទីសុខភាព

## ១. អង្ករស្បែក



គឺជាអាហារដែលអ្នកមិនគួរមើលរំលងឡើយ ព្រោះវាសម្បូរដោយវីតាមីន B និង E ដែលជាសារធាតុបង្កើតថាមពលដល់ខួរក្បាល ធ្វើឲ្យខួរក្បាលស្រស់ថ្លានិងមិនស្លឹកស្រពន។ មិនតែប៉ុណ្ណោះអង្ករស្បែក មានផ្ទុកទៅដោយសារធាតុអ៊ីប៊ែរ សារធាតុប្រូតេអ៊ីនសារធាតុសរសៃ (Fiber) ផងដែរ។

## ២. បន្លែបៃតង

បន្លែបៃតង សំបូរទៅដោយវីតាមីន B យ៉ាងច្រើនក៏ជួយបង្កើនការចងចាំ និងការធ្វើ សមាធិបានយ៉ាងប្រសើរសមស្របបំផុតចំពោះអ្នកសិក្សាក៏ដូចជាមនុស្សទូទៅដែរ។ មួយវិញ ទៀតបន្លែបៃតងមានសារធាតុ (Lutein) និង (Zeaxanthin) ដែលដើរតួយ៉ាងសំខាន់សម្រាប់សុខភាពភ្នែក អាចជួយកាត់បន្ថយអសមត្ថភាព ភាពមិនស្រួលពីការសម្លក់មើល និងជួយការពារជម្ងឺទាក់ទង ទៅនឹងអាយុនៃភ្នែក ដូចជាភ្នែកឡើងបាយ និងការស្រវាំងភ្នែក ជាដើម។



## ៣. ការផ្តល់ទឹកឱ្យបានគ្រប់គ្រាន់



ដើម្បីធ្វើឲ្យរាងកាយស្រស់ថ្លា និងមិនមានភាពអស់កម្លាំងអ្នក(ត្រូវទទួលបានទឹកឲ្យ បានច្រើន ក្នុងមួយថ្ងៃចំនួន៤ទៅ៩កែវ ។ ជាងនេះទៅ ទឹកអាចធ្វើឲ្យភាពលំហូរ នៃឈាមហូរបានស្រួល។ ក្រៅពីនេះទៀត ទឹកផ្ទុកទៅដោយសារធាតុសូល្យូម ប៉ូតាស្យូម ក្លរីត ប៊ីការបូណាត ដែលជួយឱ្យលោកអ្នកមានសុខភាពល្អផងដែរ។

## ៤. មើបកាវ៉ុត

កាវ៉ុត ជាបន្លែដែលងាយស្រួលដាំដុះ មានរសជាតិឆ្ងាញ់ និងមានសារធាតុបំប៉នរាង កាយជាច្រើន។ នៅក្នុងកាវ៉ុតមានប្រភពជីវជាតិជាច្រើនដែលល្អសម្រាប់សុខភាពដូចជា Vitamin A Vitamin B1 Vitamin B2 VitaminB6 Vitamin K Biotin Fiber Potassium និងThiamine ។ ជាងនេះទៀត កាវ៉ុតអាចជួយការពារនូវជម្ងឺផ្សេងៗដូចជា៖ ការពារមហារីក ជួយដល់ភ្នែកកាន់តែមើលបានច្បាស់ ការពារជម្ងឺបេះដូង កាត់បន្ថយជម្ងឺជាចំសរសៃឈាមក្នុងខួរក្បាល ជួយចិញ្ចឹមស្បែក ពន្យារភាពចាស់ និងជួយសំអាតធ្មេញ បន្ទាប់ពីលោក អ្នកពិសាអាហាររួច។



(ដកស្រង់ចេញពីប្រព័ន្ធ Internet)



# ទស្សនៈសកល និង បណ្តាំក្របដ្ឋាយ



រុក្ខវដ្តនេះទេវ  
មុខជាតិគួរ  
នាមណា  
ស័យសម្លះ  
មិនទាន់  
មកដល់ទេ  
អ្នកកុំយប់  
អោយសោះ



**ជីវិតមានតម្លៃណាស់**  
សូមកុំបោះបង់វាចោល  
ដោយសារការឈឺចាប់មួយគ្រា។  
សូមកុំបោះបង់វាចោល  
ដោយសារបរាស័យមួយគ្រា។

គ្រប់សេចក្តីព្យាយាមមិនប្រាកដថា  
សុទ្ធតែបានសម្រេចទាំងអស់នោះទេ  
តែគ្រប់សេចក្តីសម្រេចទាំងអស់  
ក៏បានមកពីការព្យាយាម



(ប្រាសាទ សិលា)

១- នេះបទព្រហ្មប្រាជ្ញប្រែ	ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី	
ឱ្យប្រិតប្រុងស្មារតី	គួរតប្បីឱ្យឧស្សាហ៍	1
២- កុំខ្ជិលកុំល្ងង់ពេក	ខំរៀនលេខរៀនអក្ខរក	
រៀនគ្រប់សព្វធម៌អាថ៌	ប្រាជ្ញាជ្រុំនឹងគំនិត	1
៣- កំណើតកើតជាមនុស្ស	មើលឱ្យឆ្លុះទោះឆ្ងាយជិត	
ចេះស្ទាត់ប្រាកដពិត	គិតការអ្វីបានគ្រប់យ៉ាង	1
៤- មនុស្សល្ងង់មិនផ្អើលភ្ញាក់	ដូចភ្នែកខ្វាក់ទាំងសងខាង	
អាងរូបគ្មានអ្វីអាង	សាងទាបថោកកើតមកខ្មៅ	1
៥- ពូជមនុស្សទោះខ្ពស់ទាប	កាត់តាមភាពត្រកូលដៅ	
អាត្រក់ល្អសខ្មៅ	កាត់កូនចៅដូចដូនតា	1
៦- ពូជល្ងង់មិនបានបូស	ទុកជាទោសនឹងសាសនា	
អ្នកបូសចេះធម៌អាថ៌	កូនសិក្សាខំរៀនសូត្រ	1
៧- ពូជខ្មៅមិនសូវប្រាជ្ញ	ពូជកោងកាចមិនសូវស្លូត	
ពូជគ្រង់វរហូត	ពូជភរកូតមិនផុតដៅ	1
៨- ឪពុកម្តាយស្លូតត្រង់	ចិត្តមិនចង់ឱ្យកូនខ្មៅ	
ជេរវាយស្តីប្រដៅ	ឱ្យកូនចៅបានចេះដឹង	1
៩- ឪពុកគ្មានតំរិះ	ឃើញកូនចេះមិនដែលខឹង	
ឃើញកូនខំប្រឹកប្រឹង	ឪពុកដឹងតែងត្រេកអរ	1
១០- ដាស់តឿនត្រើនរំលឹក	ជេរល្ងាចព្រឹកខ្លាចកូនក្រ	
ចង់ឱ្យតែកូនល្អ	លោមអង្វរឱ្យកូនខំ	1

(ដក់ស្រង់ពីសៀវភៅប្រវត្តិ និងស្នាដៃអ្នកនិពន្ធខ្មែរ កិរម្យ ដុយ)  
បោះពុម្ពដោយ តេជគុណ ពេជ្រ សន



## អំណាចតែក្នុងឱ្យ

នៅពេលដែលសាលាក្រុងរៀបចំឱ្យមានរថយន្តក្រុងរត់ក្នុងរាជធានី មិត្តពីរនាក់ ឆែម និងឆោម បានជួបគ្នាដោយនិយាយពីរឿង ការធ្វើដំណើរតាមរថយន្តក្រុង ដោយឆែមចង់អូតប្រាប់ឆោម ពីការងារថ្មីរបស់គេ។

**ឆែម:** ឆោម! ឯងធ្លាប់ជិះរថយន្តក្រុងអត់អស់ប្រាក់ឬទេ?

**ឆោម:** អត់ទេវី! គ្មាននរណាគេយល់ព្រមឱ្យយើងជិះទទេ ទេ។

**ឆែម:** ស្លាប់ហើយ! គ្មានណោះវិញឡើងជិះពេលណា គ្មាននរណាហ៊ានទារប្រាក់សោះ។

**ឆោម:** អូ! ឯងមានសិទ្ធិអ្វីពិសេស ឬពួកម៉ាក?

**ឆែម:** អត់ទេពួកម៉ាកអើយ។

**ឆោម:** អ្នក! បើអញ្ចឹងម៉េចគ្មានអ្នកណាហ៊ានទារប្រាក់ពីឯង។

**ឆែម:** មកពីគ្នាជាតែក្នុងរថយន្តក្រុងណឹងណា.....ហាស.....ហា

**ឆោម:** អើ! មែនវីយ!

### ពាក្យបណ្តាំខ្មែរ

- ក្នុងដូចទុង ក្នុងដូចត្នាត រកស៊ីសង្វាត រកពោះដាក់គ្មាន
  - កូនអូរតូចមួយ បងមិនហ៊ានឆ្លង ស្រីពៅមាសបងឆ្លងទៅឆ្លងមក ចម្លើយ
១. កណ្តៀវ ២. គ្រល់សំរាប់ត្បាញ

ប្រលោមលោកប្រវត្តិសាស្ត្រ បដិវត្តន៍ ឆ្នាំ ១៨៨៤ និពន្ធដោយ: គុយ ឡុក រៀបរយដោយ: បណ្ឌិតា ហុត លី (ឆ្នាំ១៩៧២)

## ឧកញ៉ា ចតុរង្គយស

ល្ងាចហើយ, សេះមួយទើបនឹងមកដល់មាត់ទ្វារបន្ទាយឫស្សីដែលបិទជិត ។ អ្នកជិះសេះ គឺជាបុរសកណ្តាលអាយុ មានមាំមួនសម្លៀកបំពាក់ជាទាហាននៅក្រុង មានព្រួងដាវស្តោកនឹងចង្កេះ ភាពនេះជាអ្នកហ៊ឺហាណាស់ ប៉ុន្តែជើងខោ និងស្បែកជើងប្រឡាក់ភក់និងធូលីស្រម៉ក នាំឱ្យដឹងថា បុរសនេះធ្វើដំណើរមកពីឆ្ងាយ កាត់ស្រុកកាត់ខេត្តដ៏ច្រើន ។

នៅមាត់ទ្វារបន្ទាយ បុរសអ្នកដំណើរវេក្តែកក្រឡេកក្រឡាប់ទំនងរកមើលអ្នកយាម ឬ ក៏មនុស្សឯណាដើម្បីសួរការណ៍។ ឯសេះក៏វិលកន្លង់រង់ចាំបន្តិចផង។ កំពុងវេក្តែកនោះ ស្រាប់តែត្រឹបៗ ! នៅជុំវិញខ្លួនតែម្តង មនុស្សប្រដាប់ដោយអាវុធ ខ្លះលោតពីមែកឈើក្បែរនោះ ខ្លះចេញពីគុម្ពភ្លឹងភ្លាំងត្រង់របងបន្ទាយមកចោមពោមអ្នកដំណើរ ដោយហុចចុងអាវុធយុំនៅលើមនុស្សនេះជាស្រេចផង ។ អ្នកដំណើរក៏រហ័សភ្ញាក់ ហូតដាវខ្វាក់វេក្តែកមើលអ្នកទាំងនោះដោយប្រុង។ គេហៀបតែនឹងហាមាត់សួរ ស្រាប់តែមនុស្សម្នាក់ក្នុងចំណោមអ្នកឈរព័ទ្ធ សួរដោយសំដីកាចថា៖

- នែ, អាគាត់នេះ, ធ្វើដំណើរមកពីណា ទៅណា?

អ្នកដំណើរនេះ ស្ងៀមបន្តិចទើបឆ្លើយ ព្រមទាំងសួរទៅវិញ ដោយសម្តីមួយៗថា ៖

- អើ, អញធ្វើដំណើរមកពីភ្នំពេញ ក្រុងចតុមុខណា! អញមករកបន្ទាយមួយឈ្មោះបន្ទាយចាក់អង្ករ តើពួកឯងអាចប្រាប់អញផងបានទេ? បន្ទាយនេះជាបន្ទាយចាក់អង្ករមែនទេ?

អានោះវេទៅមើលមុខគ្នាបន្តិចទើបដាក់មកឆ្លើយ ៖

- ហ្នឹងហើយ, បន្ទាយហ្នឹងឈ្មោះបន្ទាយចាក់អង្ករ តើអាគាត់ឯងមករកមានការណ៍អី? អាគាត់ឯងជាស្តី?

- អើ អញមានការណ៍បានជាមករក, តើចតុរង្គយសមាននៅក្នុងបន្ទាយហ្នឹងទេ, អញជាមិត្តរបស់ចតុរង្គយស អញចង់ជួប .....

ចំពោះពាក្យនេះ ពួកទាំងប៉ុន្មាននោះវេបែរមើលមុខគ្នាម្តងទៀត ដោយបើកភ្នែកធំៗទំនងជាភ្ញាក់ផ្អើល រួចអាម្នាក់ទៀត ទទោកដាវសួរដោយសម្តីថា ៖

- ស្តី ជាមិត្តរបស់លោកឧកញ៉ា? បង្ហាញភស្តុតាងមកមើល?

- អញ គ្មានភស្តុតាងស្តីទេ!

- អើ បើអ៊ីចឹង ចុះមកពីលើសេះមកឱ្យឆាប់ បើមិនអ៊ីចឹងទេ កំបុតកត់ឡូវហ្នឹង បុរសនេះ ហាក់ដូចជានឹកហួសចិត្តសើចឡើងយ៉ាងស្ងួត ៖

ហាសហា, យើ ..... សេនាទាហានពួកចតុរង្គយស អង់អាចណាស់ហ្ន៎ ប៉ុន្តែហាក់ដូចជាគ្មានវិន័យសោះតែម្តង ប្រហែលជាមេរបាបង្រៀនឱ្យចេះត្រឹមតែកោងកាចប៉ុណ្ណោះទេយ៉ាងមើល!

សូមរង់ចាំវគ្គបន្តនៅលេខក្រោយ! .....

# ការិយាល័យ ប.ស.ស តាមបណ្តាញជានី-ខេត្ត

## ការិយាល័យ ប.ស.ស ថ្នាក់កណ្តាល (រាជធានីភ្នំពេញ)

អាសយដ្ឋាន: អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី  
សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ  
ទូរស័ព្ទ: ០២៣ ៨៨២ ៤៣៤, ០២៣ ៩៩៨ ៤១៧  
០២៣ ៩៩៨ ៤១៨, ០២៣ ៩៩៨ ៤១៩  
ទូរសារ: ០២៣ ៨៨២ ៦២៣  
គេហទំព័រ: www.nssf.gov.kh

## ការិយាល័យ ប.ស.ស ខេត្តកែប

អាសយដ្ឋាន: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប  
ផ្លូវលេខ ៣៣៦ ឃុំកែប សង្កាត់កែប ក្រុងកែប ខេត្តកែប  
ទូរស័ព្ទ: ០១២ ៩៩៣ ៨៧៧, ០១២ ៦១០ ២២៩  
E-mail: Panhasuon23@gmail.com

## ការិយាល័យ ខេត្តកំពង់ស្ពឺ

អាសយដ្ឋាន: ផ្ទះលេខ ៣៦A ភូមិស្វាយជ្រំ ឃុំបែកចាន  
ស្រុកបែកចាន ខេត្តកំពង់ស្ពឺ  
ទូរស័ព្ទ: ០២៤ ៦៨៨ ០០៩៧, ០៧៧ ៥៧០ ៩០៧  
E-mail: nssf\_ksp@nssf.gov.kh

## ការិយាល័យ ខេត្តព្រះសីហនុ

អាសយដ្ឋាន: ផ្ទះលេខ ១១៩A ផ្លូវប៊ូកម្មករ (C.T) ភូមិ២  
សង្កាត់លេខ៣ ក្រុងព្រះសីហនុ  
ទូរស័ព្ទ: ០៣៤ ៩៣៤ ៦០៦, ០៧៧ ៦៦៣ ២១៥  
E-mail: nssf\_shv@nssf.gov.kh

## ការិយាល័យ ខេត្តស្វាយរៀង

អាសយដ្ឋាន: ផ្ទះលេខ A2 ផ្លូវជាតិលេខ១ ភូមិបារិតលើ  
សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង  
ទូរស័ព្ទ: ០៦៨ ៤៣៨ ១៤០, ០៧៧ ៦៦៣ ២១៤  
E-mail: nssf\_svr@nssf.gov.kh

## ការិយាល័យ ខេត្តកំពង់ឆ្នាំង

អាសយដ្ឋាន: ផ្ទះលេខ C495 ក្រុមទី១៨ ភូមិម៉ុងបារាំង សង្កាត់ប្តូរ  
ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  
ទូរស័ព្ទ: ០២៦ ៩៨៨ ៨៩១, ០៧៧ ៦៦៣ ២១៦  
E-mail: nssf\_kcn@nssf.gov.kh

## ការិយាល័យ ខេត្តសៀមរាប

អាសយដ្ឋាន: ផ្ទះលេខ១០P ផ្លូវព្រះខណ្ឌ ភូមិត្រពាំងសេះ  
សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (ក្នុងប្រើប្រិយ)  
ទូរស័ព្ទ: ០៦៣ ៩៦៥ ៩៣៤, ០៧៧ ៦៦៣ ២១៧  
E-mail: nssf\_srp@nssf.gov.kh

## ការិយាល័យ ខេត្តបន្ទាយមានជ័យ

អាសយដ្ឋាន: ផ្ទះលេខ៥២ ផ្លូវយាយម៉ៅ សង្កាត់ប៉ោយប៉ែត  
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  
ទូរស័ព្ទ: ០១៥ ៩៦៧ ៤៤៩, ០៧៧ ៦៦៣ ២១៨  
E-mail: nssf\_bmc@nssf.gov.kh

## ការិយាល័យ ខេត្តកណ្តាល

អាសយដ្ឋាន: ផ្ទះលេខ០១ ផ្លូវ២០២ ភូមិដើមមៀន ឃុំដើមមៀន  
ស្រុកតាខ្មៅ ខេត្តកណ្តាល  
ទូរស័ព្ទ: ០៧៧ ៥៧០ ៩០៧, ០១២ ៨៥៤ ២២៦  
E-mail: kandal\_@nssf.gov.kh

## ការិយាល័យ ខេត្តកំពង់ចាម

អាសយដ្ឋាន: ផ្ទះលេខ២៧ ផ្លូវប្រជាធិតេយ្យ ភូមិទី៧,  
សង្កាត់កំពង់ធំ, ក្រុងស្ទឹងសែន, ខេត្តកំពង់ធំ  
ទូរស័ព្ទ: ០៦២ ២១០ ៤៦៣, ០៩២ ៧៤៧ ០៩៩  
E-mail: kp\_thom@nssf.gov.kh

## ការិយាល័យ ខេត្តកំពង់ចាម

អាសយដ្ឋាន: ផ្លូវជាតិលេខ៧ ភូមិ៤ សង្កាត់វាលវែង  
ក្រុងកំពង់ចាម ខេត្តកំពង់ចាម  
ទូរស័ព្ទ: ០៤២ ៦៥២ ១៩៩៩, ០៧៧ ៩៩០ ០៤៨  
E-mail: nssf\_kpc@nssf.gov.kh

## ការិយាល័យ ខេត្តក្រចេះ

អាសយដ្ឋាន: ផ្លូវជាតិលេខ៧ ភូមិអូរឫស្សី សង្កាត់អូរឫស្សី  
ក្រុងក្រចេះ ខេត្តក្រចេះ  
ទូរស័ព្ទ: ០៩២ ៨៧៣ ០៥១, ០៧៧ ៥៧០ ៩០៤  
E-mail: kratie\_@nssf.gov.kh

**ការិយាល័យ ខេត្តតាកែវ**

អាសយដ្ឋាន: ភូមិ២ សង្កាត់រកាកុង ក្រុងដូនកែវ ខេត្តតាកែវ  
ទូរស័ព្ទ: ០៧៧ ៥៧០ ៩០៥, ០៩៧ ២០០ ២៨៥២  
E-mail: takeo\_@nssf.gov.kh

**ការិយាល័យ ខេត្តកំពត**

អាសយដ្ឋាន: ផ្ទះលេខ៨៩ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល  
ក្រុងកំពត ខេត្តកំពត  
ទូរស័ព្ទ: ០៣៣ ៩៣២ ១៣៣, ០១២ ៦២៣ ៣២២  
E-mail: kompot@nssf.gov.kh

**ការិយាល័យ ខេត្តកោះកុង**

អាសយដ្ឋាន: ផ្ទះលេខ២២ ភូមិ៣ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ  
ខេត្តកោះកុង  
ទូរស័ព្ទ: ០៣៥ ៩៣៦ ៤៣៦, ០៩៧ ៩៣៧ ៩០០៦  
E-mail: sedtharaney@gmail.com

**ការិយាល័យ ខេត្តព្រៃវែង**

អាសយដ្ឋាន: ផ្ទះលេខ១០៧ ភូមិលេខ៣ សង្កាត់កំពង់លាវ  
ក្រុងព្រៃវែង ខេត្តព្រៃវែង  
ទូរស័ព្ទ: ០៩២ ៧០៨ ៨០៣, ០៩៥ ៨៣៣ ៣០៥  
E-mail: preyveng@nssf.gov.kh

**ការិយាល័យ ខេត្តបាត់ដំបង**

អាសយដ្ឋាន: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភូមិព្រះស្តេច  
សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង  
ទូរស័ព្ទ: ០៥៣ ៩៥៣ ៣៣៦, ០៩៧ ៩៩៧ ២៨២៩  
E-mail: battambang@nssf.gov.kh

**ការិយាល័យ ខេត្តប៉ៃលិន**

អាសយដ្ឋាន: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន  
ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន  
ទូរស័ព្ទ: ០៨៦ ៨៩៣ ៧៧៧, ០៨៨ ៨៦៨ ៣៦៨៦  
E-mail: pailin@nssf.gov.kh

**ការិយាល័យ ខេត្តពោធិ៍សាត់**

អាសយដ្ឋាន: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  
ខេត្តពោធិ៍សាត់ ភូមិពាលព្រែក ២ សង្កាត់ជួរព្រៃ  
ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់  
ទូរស័ព្ទ: ០៥២ ៩៥១ ១២៣, ០៩២ ៧០៧ ៣៨៥  
E-mail: nssf\_ps@nssf.gov.kh

**ការិយាល័យ ខេត្តស្ទឹងត្រែង**

អាសយដ្ឋាន: ភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង  
ខេត្តស្ទឹងត្រែង  
ទូរស័ព្ទ: ០១២ ៤០៥ ៤៥១, ០៩៨ ៩៦៨ ៤១៩  
E-mail: nssf\_st@nssf.gov.kh

**ការិយាល័យ ខេត្តរតនគិរី**

អាសយដ្ឋាន: ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង  
ក្រុងបានលុង ខេត្តរតនគិរី  
ទូរស័ព្ទ: ០៩៧ ៩៦៦ ៧៦៦៦, ០១១ ៤៥១ ៧៧៧  
E-mail: nssf\_rkr@nssf.gov.kh

**ការិយាល័យ ខេត្តព្រះវិហារ**

អាសយដ្ឋាន: ភូមិកណ្តាល សង្កាត់កំពង់ប្រណាក,  
ក្រុងព្រះវិហារ ខេត្តព្រះវិហារ  
ទូរស័ព្ទ: ០៩៧ ៣៦៦ ៦០៦០, ០១២ ២៥៩ ២៥៨  
E-mail: nssf\_pvh@nssf.gov.kh

**ការិយាល័យ ខេត្តមណ្ឌលគិរី**

អាសយដ្ឋាន: ផ្ទះលេខ៧៦ ភូមិចំបក់ សង្កាត់ស្ថានមានជ័យ  
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  
ទូរស័ព្ទ: ០១២ ២០៥ ៧៥៦, ០៩៧ ៩៧១ ០០០២  
E-mail: nssf\_mkr@nssf.gov.kh

**ការិយាល័យ ខេត្តឧត្តរមានជ័យ**

អាសយដ្ឋាន: ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង  
ខេត្តឧត្តរមានជ័យ  
ទូរស័ព្ទ: ០៩៧ ៥២៣ ៤៦៦៦,  
E-mail: nssf\_omc@nssf.gov.kh

**អាសយដ្ឋានមន្ទីរពេទ្យដែលជាដៃគូរបស់បេឡាថាតរបបសន្តិសុខសង្គម ២៤ រាជធានី/ខេត្ត**

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ុយ	ទូរស័ព្ទទាន់ ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	រាជធានី/ខេត្ត
០១	មន្ទីរពេទ្យកាលម៉ែត	១១៩	០២៣ ៤២៦ ៩៤៨ ០២៣ ៧២៤ ៨៩១	០៩៨ ៥០៩ ៣៩០ ០១២ ៤៥៥ ៣៩៨ (០៧៧ ៩៧៨ ៤៧៤ ស៊េរី)	ភ្នំពេញ
០២	មន្ទីរពេទ្យព្រះកុសុមៈ	១១៩	០១២ ៦៥៧ ៦៥៣ ០១៦ ៩០៩ ៧៧៤	០៩៧ ៦៨៧ ២៤២ ៩ ០៩២ ៨២០ ២៥៩ ០១៧ ៣៧៨ ៤៥៦	
០៣	មន្ទីរពេទ្យព្រះអង្គឌួង		០១១ ៧៥៥ ១៩៩ ០៧៧ ៥៥០ ០១៧		
០៤	មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត	១១៩	០២៣ ២១៧ ៧៦៤ ០១២ ៨៥៨ ១៨៤	០៩៧ ៦៨៧ ២៤២ ៧ ០១២ ៣៥៣ ៩១៦	
០៥	មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង	១១៩	០១៧ ៧២២ ០៦៥ ០២៣ ៣៥១ ១៩៨	០៧៨ ៦១៥ ៩៨៩ ០១២ ៨៨៤ ៧៦៦	
០៦	មន្ទីរពេទ្យបង្អែក សម្តេចឪ	១១៩	០១២ ៥៣២ ៨០៣ ០១២ ៨៦៤ ៥០៩		
០៧	មណ្ឌលសុខភាពទួលគោក	១១៩	០១២ ៧២២ ០៦៥ ០២៣ ៣៥១ ១៩៨	០១៧ ៣៥៣ ៤៣៣	
០៨	មណ្ឌលសុខភាពទឹកថ្លា	១១៩	០១២ ៧២២ ០៦៥ ០២៣ ៣៥១ ១៩៨		
០៩	មណ្ឌលសុខភាពស្ទឹងមានជ័យ		០១២ ៩៧១ ៤៧៦ ០១១ ២៦២ ៦៥៦	០៧៧ ៦៣៦ ៣៦០ (hip)	
១០	មន្ទីរពេទ្យ ជ័យជំនះ	០១៥ ៥១៩ ១១៩	០១២ ៩១២ ៥២៣	០៩៧ ៦៨៧ ២៤២ ៨	
១១	មន្ទីរពេទ្យបង្អែក កោះធំ	១១៩ ០១៧ ៧២២ ០៦៥	០២៣ ៣៥១ ១៩៨		
១២	មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រកាកោង	០៩២ ៤០៧ ៨១៨ ០៩៧ ៩៥៣ ៩៥២ ៥ ០១៧ ៥៥២ ៣២៣	០៩២ ៤០៧ ៨៦៨		
១៣	មន្ទីរពេទ្យបង្អែក ស្រុកស្អាង	១១៩ ០១៧ ៧២២ ០៦៥	០២៣ ៣៥១ ១៩៨		
១៤	មន្ទីរពេទ្យបង្អែក អង្គស្នួល	១១៩ ០១៧ ៧២២ ០៦៥	០៩៧ ៦៥៩ ៧២៩ ៩ ០១២ ៨៩៤ ២៦០		
១៥	មណ្ឌលសុខភាពបែកចាន	០១២ ១៧៥ ៨២៨ ៥ ០៩៧ ៤៩៩ ៨៩៣ ៦	០១២ ៨៩៤ ២៦០	០៩៧ ២៩៩ ៦៦៦ ៩	
១៦	មណ្ឌលសុខភាពព្រែកអញ្ចាញ	នាយក ០១២ ៦៦៥ ០៣៩	០១២ ៨៤០ ៥២០		
១៧	មណ្ឌលសុខភាពវិហារស្លឹក	០៧៧ ៩២៦ ៦៩២	០១២ ៨៣២ ៣៤៣ ០១២ ៤៩៥ ៩៨៣		
១៨	មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ	០១៦ ៦៩៦ ៤៨០	០២៥ ៩៨៧ ៣១៣ ០១៦ ៤៧១ ៨៨៧	០៩៧ ៧៨៣ ៩៣៩ ១	កំពង់ស្ពឺ
១៩	មន្ទីរពេទ្យបង្អែក ឧដុង្គ	០៧៨ ៨៩១ ៩១៣ ០១២ ៩១០ ០៦២ ០១២ ៩៧៨ ៩២៥	០១២ ៩៧៨ ៩២៥		



ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ូយ	ទូរស័ព្ទទាន់ ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	រាជធានីខេត្ត
២០	មន្ទីរពេទ្យបង្អែក កំពង់ឆ្នាំង	០២៦ ៩៨៨ ១១១	០១៥ ២៥០ ១១១		កំពង់ឆ្នាំង
២១	មន្ទីរពេទ្យបង្អែក កំពង់ត្រឡាច	០៨៥ ៥៨៧ ៧៥៧	០៨៥ ៥៨៧ ៧៩០	០៨៨ ៩៧២ ១០១ ៦	
២២	មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម	០១២ ៨២៣ ៧០៩ ០៩២ ៩១៧ ៣៨៨	០៩២ ៩១៧ ៣៨៨ ០៩២ ៩៣៩ ៤៨០		កំពង់ចាម
២៣	មន្ទីរពេទ្យបង្អែក ស្រុកជើងព្រៃ	០១២ ៦៦៧ ៤៨៦ ០៨៨ ៧៧៤ ៤៧៨ ៨	០១៧ ៤២៣ ៥៤៨		
២៤	មន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក	០៨៨ ៧៧៤ ៤៧១ ១ ០១១ ៦៦៩ ៤០៩៨ ០៨៥ ៤១៤ ៨១៩	០៨៥ ៤១៤ ៨១៩	០១២ ៥២០ ៧៦៧	
២៥	មន្ទីរពេទ្យបង្អែក ព្រែកកក់ (ស្ទឹងត្រែង)	០១២ ៩០៤ ៣០៦ ០៩២ ៣២២ ៤១៣	០១១ ២៩៤ ៥៣២ ០១២ ៤៩៥ ១៤៨		
២៦	មន្ទីរពេទ្យបង្អែក ស្រុកត្បូងឃ្មុំ	០៨៨ ៧៧៤ ៤៧០ ០	០១២ ៤៩៥ ៦៥០ ០១១ ៨៦២ ០៣៩		
២៧	មន្ទីរពេទ្យបង្អែក មេមត់	០៨៨ ៧៧៤ ៤៧២ ២ ០១២ ៩៨១ ៣៩៣	០៨៨ ៧៧៤ ៤៧២ ២ ០១២ ៨៧៣ ១២៧		
២៨	មន្ទីរពេទ្យបង្អែក ខេត្តតាកែវ	០១២ ៩៣៥ ៨១៤ ០១២ ១៧២ ៨៣៤ ៨	០១២ ១៧២ ៨៣៤ ៨		
២៩	មន្ទីរពេទ្យបង្អែក បាទី	០១២ ៧២៤ ០៩៣ ០៩៧ ៦៤៧ ៤៣០ ៣	០៣២ ៦៩០ ១៩៣ ៩		
៣០	មណ្ឌលសុខភាព ត្រាំខ្នារ	០៨១ ៤៤៤ ១៧៤ ០១២ ៤២៤ ០៦៣	០១២ ៧២៤ ០៩៣ ០៩៧ ៩៥៩ ៤៦៥ ៣		
៣១	មន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង	០៩៧ ២៣៤ ១៧៨ ២ ០១២ ៦៥៨ ៣០៣	០១២ ៦៥៨ ៣០៣ ០១២ ៩២១ ២០០	០១១ ៧៣៦ ៨៨៦	ព្រៃវែង
៣២	មន្ទីរពេទ្យបង្អែក អ្នកលឿង	០១២ ៧៩៥ ៣១៩	០១២ ៦៦០ ៨១៥		
៣៣	មន្ទីរពេទ្យបង្អែក ពារាំង	០១២ ៦៥៣ ៥៩៥	០៩២ ២២៣ ៦១៤		
៣៤	មន្ទីរពេទ្យបង្អែកស្រុកចំបាយមារ	០១២ ៦៩៣ ៩៤១ ០១២ ៥៨៨ ៤៩៥	០៩៥ ៨៨១ ៧០៧		
៣៥	មណ្ឌលសុខភាពភ្លើងរាយ	០១២ ៦៥៨ ៣០៣ ០១២ ៤៣៩ ៣៤៣	០១២ ២៩៧ ៤៩១		
៣៦	មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ	០៧២ ២១០ ៣៩១ ០១២ ៨២២ ៣៩១	០១២ ៩៣១ ៨៦៨	០៩៧ ៧៩៧ ៨៩៩ ៩ ០៩៧ ៩៨៩ ៦៦៩ ១	
៣៧	មន្ទីរពេទ្យបង្អែក ស្រុកឆ្លូង	០៩២ ៨៦៦ ៤១៣ ០១៧ ៩០៩ ៦៥៣	០១២ ៣៦៦ ៧០២		
៣៨	មន្ទីរពេទ្យបង្អែក ស្រុកស្នួល	០៩៧ ៧៥២ ៧៩៩ ៦ ០១២ ៥២៧ ៩៩៦	០៩៧ ៦៥៩ ៧២៩ ៩		
៣៩	មន្ទីរពេទ្យបង្អែកខេត្តមិត្តភាព កម្ពុជា-ជប៉ុន	០១២ ៩៣២ ៥១២	០១២ ៩២៣ ៣៥៤		បន្ទាយមានជ័យ
៤០	មន្ទីរពេទ្យបង្អែក អូរជ្រៅ	០១២ ៧៨៦ ២៨៦	០៨៩ ៨៣៧ ៦៣៧ ០១២ ៨៣៣ ១៥៩	០៨៨ ៩៧២ ១០១ ៣	

ល.រ	ឈ្មោះមន្ទីរពេទ្យ	ឡានសាម៉ូយ	ទូរស័ព្ទទទួលបាន ហេតុការណ៍	ភ្នាក់ងារ ប.ស.ស	រាជធានីខេត្ត
៤១	មន្ទីរពេទ្យបង្អែក សេរីសោភ័ណ	០១២ ៩១០ ៤៦៧	០១២ ៨៥៤ ៩៨៣		បន្ទាយមានជ័យ
៤២	មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ	០១៧ ៣៩៨ ៧៥០ ០១២ ៩៤៧ ៩៣២	០៩២ ៩៥៤ ៣៦៧		កំពង់ធំ
៤៣	មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក	០១២ ៩២៧ ១៤២ ០១២ ៧៨២ ៤១៧	០១៧ ៥៥៩ ៣៨៧		
៤៤	មន្ទីរពេទ្យបង្អែក ស្មោង	០១២ ៧៦៨ ៤៤៣ ០៩២ ២៩១ ៩៥៩	០១២ ៧៩៤ ៣៤៩		
៤៥	មន្ទីរពេទ្យបង្អែក ជីកូ	០១១ ៣៩៤ ១៧៨	០១២ ៨០៥ ២៣៦		ស្វាយរៀង
៤៦	មន្ទីរពេទ្យបង្អែក ស្វាយរៀង	០៤៤ ៩៤៥ ១១១	០១២ ៩៥៣ ៩៧៥	០៩៧ ៧៨៣ ៨៧៥ ៩	
៤៧	មន្ទីរពេទ្យបង្អែក CT(ព្រះសីហនុ)	០៨៩ ៨៨៦ ៦៦៦ ០៨៥ ៨៨៦ ៦៦៦	០៨១ ៨៨៦ ៦៦៦		ព្រះសីហនុ
៤៨	មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ	០១៦ ៦៨៦ ៨៤៣	០១២ ៩៥៣ ៩៧៥ ០១២ ៧១២ ៦៤៦	០៨៨ ៩៧២ ១០១ ៤	
៤៩	មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប	០១៦ ៨០០ ១១៩	០១២ ៩២៥ ០៦១	០៨៨ ៩៧២ ១០១ ២	សៀមរាប
៥០	មន្ទីរពេទ្យបង្អែក ខេត្តកែប	០១២ ៩១២ ៣២០	០១២ ៨២៥ ២៧៧ ០១២ ៩១២ ៣២០ ០១២ ៤៥៦ ២៤៧		កែប
៥១	មន្ទីរពេទ្យបង្អែក ខេត្តកំពត	០១២ ២៩៧ ៦២៨	០១២ ៣១៦ ១៣៥		កំពត
៥២	មន្ទីរពេទ្យបង្អែក កំពង់ត្រាច	០១២ ៧៣៣ ៤៦៨	០៩២ ៣៨៣ ៦៣២		
៥៣	មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់	១៥៥២	០១២ ៨២៨ ៤៦៦		ពោធិ៍សាត់
៥៤	មន្ទីរពេទ្យបង្អែក ខេត្តកោះកុង	០១៦ ៣០០ ១១៩	០១៦ ២០៤ ៨៨៧		កោះកុង
៥៥	មន្ទីរពេទ្យបង្អែក ស្រែអំបិល	០១៦ ២២២ ១៨៦	០១៦ ៨៧៧ ០០៦		
៥៦	មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង	០១២ ៨៣៣ ២៦១	០១២ ២៦៩ ៣៨៨		បាត់ដំបង
៥៧	មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន	០៩៧ ៦២៨ ៤៣៣ ៣	០៩៧ ៧៦៩ ៩៨៣ ៧		ប៉ៃលិន
៥៨	មន្ទីរពេទ្យបង្អែក ស្ទឹងត្រែង	០៩២ ៧៩៩ ៤៦៤ ០៨៨ ៨៨៤ ៩៤៨ ៣ ០៩៧ ៩៧៨ ០៨៧ ៨	០១២ ៥០៥ ០០៨ ០១២ ៥២៨ ០០៨		ស្ទឹងត្រែង
៥៩	មន្ទីរពេទ្យបង្អែក សែនមនោរម្យ	០១២ ២០៥ ៧៦៥ ០២៣ ៨៨២ ៤៣៤	០៩៧ ៤៧៣ ៩៦៨ ៥ ០៨៨ ៩៨៨ ៦៥៦ ៦		មណ្ឌលគិរី
៦០	មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ	០៩២ ១៤១ ៨៣៥	០៧៨ ២២៩ ៧៩៧ ០៧៨ ៩៧៩ ៧២៩		ឧត្តរមានជ័យ
៦១	មន្ទីរពេទ្យបង្អែក អន្លង់វែង	០៧៧ ៥០៨ ០៥៧	០១១ ៦៧០ ១៧៤ ០៧៧ ៥០៨ ០៥៧		
៦២	មន្ទីរពេទ្យបង្អែក អូរស្មាច់		០១១ ៧៣៦ ៨៨៦		
៦៣	មន្ទីរពេទ្យបង្អែក ១៦មករា	០១២ ៣៧១ ៦១៨ ០១២ ៨៩២ ៩០៩	០១២ ៤២៦ ៥១៩		ព្រះវិហារ
៦៤	មណ្ឌលសុខភាព ភ្នំដែក	០៩២ ២២៧ ៦១៦	០៩៧ ៣៩៤ ៤៦៦ ៩		
៦៥	មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី	០១៧ ៩៣៦ ៩៤៥ ០១២ ៨៤០ ៨០៨	០១២ ៥២៨ ០០៨		រតនគិរី



**ក្រសួងព័ត៌មាន**

MINISTRY OF INFORMATION

លេខ : ១០៤.....ព.ម ក្រក

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៤

**ប្រកាស**  
**រដ្ឋមន្ត្រីក្រសួងព័ត៌មាន**



- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩២ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ន.ស.រ.ក.ម/០១៩៦/១២ ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រមលេខ ន.ស.រ.ក.ម/០៨៩៥/០៧ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៩៥ ប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសារព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧០/អ.ន.ក្រ.ប.ក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧១/អ.ន.ក្រ.ប.ក ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៧ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋានរដ្ឋបាល និងសោតទស្សន៍ ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន
- បានឃើញប្រកាសរបស់ក្រសួងព័ត៌មានលេខ២២៥ព.ម.ប្រ.ក ចុះថ្ងៃទី២៧ ខែ តុលា ឆ្នាំ ២០០៩ ស្តីពីការអនុញ្ញាតឱ្យបោះពុម្ពផ្សាយ ព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " ដោយមានលោក ជាវ ប៊ុនរិទ្ធ ជាចាងហ្វានការផ្សាយ
- យោងលិខិតរបស់លោក ជាវ ប៊ុនរិទ្ធ ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៣ ស្តីពីសំណើសុំបន្តអាជ្ញាបណ្ណបោះពុម្ពផ្សាយព្រឹត្តិបត្រ " បេឡា ជាតិរបបសន្តិសុខសង្គម " ។

**សម្រេច**

- ប្រការ១ :** អនុញ្ញាតឱ្យព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " បន្តអាជ្ញាបណ្ណបោះពុម្ពផ្សាយ ដោយមានលោក ជាវ ប៊ុនរិទ្ធ ជាចាងហ្វានការផ្សាយ ដែលមានទិស្នាក់ការស្ថិតនៅអាគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
- ប្រការ២ :** រាល់ដំណើរការបោះពុម្ពផ្សាយត្រូវគោរពតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ត្រូវដាក់អាស័យដ្ឋានទីតាត់ការព្រឹត្តិបត្រ ឈ្មោះចាងហ្វានការផ្សាយ និងឈ្មោះអាស័យដ្ឋានរោងពុម្ព នៅលើទំព័រព្រឹត្តិបត្ររបស់ខ្លួន ព្រមទាំងយកព្រឹត្តិបត្រ មួយចំនួនមកតម្កល់ទុកនៅ នាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួង ព័ត៌មាន និងចំនួន ០២ ច្បាប់ តម្កល់ទុកនៅបណ្ណាល័យជាតិ ។
- ប្រការ៣ :** ក្នុងករណីប្រព្រឹត្តល្មើសដូចចែងក្នុងប្រការ១ និងប្រការ២ ខាងលើ សាមីខ្លួនត្រូវទទួលទោសតាមច្បាប់ជាធរមាន ។
- ប្រការ៤ :** ប្រកាសនេះមានប្រសិទ្ធភាពរយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
- ប្រការ៥ :** អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងចាងហ្វានការផ្សាយព្រឹត្តិបត្រ " បេឡាជាតិរបបសន្តិសុខសង្គម " ត្រូវអនុវត្តប្រកាសនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

**ចម្លងជូន**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ
- ក្រសួងយុត្តិធម៌
- គ្រប់សហគម្មកសារព័ត៌មានកម្ពុជា
- វេប៊ីប្រាមជាតិព័ត៌មាន
- សារព័ទ្ធន
- ឯកសារ - កាលប្បវត្តិ



# វិសាលភាពគ្របដណ្តប់

✦ ២៤/២៤ រាជធានី/ខេត្ត

✦ ទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ បំរើសេវា ២៤ម៉ោង/៧ថ្ងៃ



## បេឡាជាតិរបបសន្តិសុខសង្គម National Social Security Fund

អាសយដ្ឋាន: អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី  
សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទូរស័ព្ទ: (០២៣) ៨៨ ២៤ ៣៤ / ៩៩ ៨៤ ១៧  
(០២៣) ៩៩ ៨៤ ១៨ / ៩៩ ៨៤ ១៩

Website: [www.nssf.gov.kh](http://www.nssf.gov.kh)

Email: [info@nssf.gov.kh](mailto:info@nssf.gov.kh)